



ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

**អត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារ
អេស៊ីលីដា ភីអិលស៊ី**

BENEFITS OF DEPOSIT AT ACLEDA BANK PLC

ជំនាញ គណនេយ្យ

រាជធានីភ្នំពេញ-ឆ្នាំ២០២៤

PHNOM PENH-2024

ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

អត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារ

អេស៊ីលីដា ភីអិលស៊ី

BENEFITS OF DEPOSIT AT ACLEDA BANK PLC

សាស្ត្រាចារ្យណែនាំ ៖ ម៉ែន ចាន់ថាសនា

ជំនាញ គណនេយ្យ

រាជធានីភ្នំពេញ-ឆ្នាំ២០២៤

PHNOM PENH-2024



**គណៈកម្មការត្រួតពិនិត្យសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១
ប្រធានបទ៖ អត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារ
អេស៊ីប៊ីដា ភីអិលស៊ី**

គណៈកម្មការាយតម្លៃទី១

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត ស្រេង ផល្លា

ម៉ែន ចាន់វាសនា

គណៈកម្មការាយតម្លៃទី៣

គណៈកម្មការាយតម្លៃទី២

បេក្ខបណ្ឌិត យ៉ាក វុទ្ធី

បេក្ខបណ្ឌិត មាស សំណាង

ប្រធានគណៈកម្មការាយតម្លៃ និងជាប្រធានមជ្ឈ
មណ្ឌលស្រាវជ្រាវ

គណៈកម្មការាយតម្លៃទី៤

បណ្ឌិត សេង សំអឿន

បេក្ខបណ្ឌិត យ៉ែម សុខហៀក

នាយកវិទ្យាស្ថាន

នាយិកាផែនការហិរញ្ញវត្ថុ

បណ្ឌិត ហេង វ៉ាន់ដា

បណ្ឌិត ហ៊ុ គុជគន្ធលីនណា

លេខកថា

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា អស់រយៈពេល៤ឆ្នាំ សិក្សារួចមក ក្រុមយើងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើន ពាក់ព័ន្ធនឹងមុខវិជ្ជាគណនេយ្យ ជាពិសេស ក្រុមយើងខ្ញុំយល់ច្បាស់ថាជំនាញគណនេយ្យ គឺជាជំនាញមួយមានសារៈសំខាន់មួយដែរសម្រាប់ទីផ្សារ បច្ចុប្បន្ន ក្នុងនោះស្ថាប័នរដ្ឋក្តី ឯកជនក្តី ឬអង្គការក្រៅរដ្ឋាភិបាលក្តី សុទ្ធតែត្រូវអនុវត្តកិច្ចការគណនេយ្យ ដូចគ្នា។ ដោយឡែកដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែមានគុណភាពខ្ពស់ វិទ្យាស្ថាន វ៉ាន់ដា បាន បញ្ចូលនូវមុខជំនាញសំខាន់ៗដែលពាក់ព័ន្ធនឹងការងារគណនេយ្យ តាមកម្មវិធីសិក្សាក្នុងឆ្នាំសិក្សាទីមួយ រហូត ដល់ឆ្នាំសិក្សាទី៤។

គ្រប់មុខវិជ្ជាទាំងអស់ សុទ្ធតែមានសារៈសំខាន់ក្នុងការត្រួសត្រាយផ្លូវនិស្សិតឱ្យយល់ច្បាស់ពីការអនុវត្ត ការងារគណនេយ្យ ពីការចាប់ផ្តើមរៀបចំផែនការ ការអនុវត្ត ការបញ្ចប់ និងត្រួតពិនិត្យវាយតម្លៃ ព្រមទាំងផ្តល់ជា អនុសាសន៍នៅក្នុងការងារគណនេយ្យ ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងនៅក្នុងស្ថាប័នខ្លួន ក្នុងន័យឆ្លើយតបឱ្យ បានល្អប្រសើរនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ដោយក្រុមយើងខ្ញុំសង្កេតឃើញថា កិច្ចការងារមួយនេះមានសារៈសំខាន់ខ្លាំង ស្របពេលនៃការសរសេរសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របាន មកដល់ ទើបក្រុមយើងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី **“អត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅ ធនាគារអេស៊ីលីដា ភីអិលស៊ី”** យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងក្នុងគោលបំណងឱ្យអ្នកស្រាវជ្រាវទាំងអស់ ឱ្យយល់កាន់តែស៊ីជម្រៅពីការរៀបចំសារណា និងប្រសិទ្ធភាពនៃការផ្តល់ឥណទានរបស់ធនាគារ។ ក្រុមយើងខ្ញុំ សង្ឃឹមថាការរៀបចំសារណានេះ នឹងបានចូលរួមចំណែកក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំង អ្នកស្រាវជ្រាវដ៏ទៃទៀតដែលមានបំណងសិក្សាស្វែងយល់ពីកិច្ចការនេះ។

ជាទីបញ្ចប់ក្រុមយើងខ្ញុំ សូមមេត្តាខន្តី អភ័យទោស ពីសំណាក់លោកគ្រូ អ្នកគ្រូ រៀបច្បង និងអ្នកអានទាំង អស់ នូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនា នៅក្នុងសារណានេះ ហើយក្រុមយើងខ្ញុំរីករាយនឹងទទួលយក រាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយទៀតមានភាពកាន់តែល្អប្រសើរ។

បេសកកម្មក្រុម



និល សុត្ថា
ID: B21/3292



តាំង សុខការ
ID: B21/3291



រតនា នីលជា
ID: B21/1609



ស៊ុន ស្រីធុច
ID: B21/1588



ប៊ុរី សុថាតិ
ID: B21/1606

សេចក្តីថ្លែងអំណរគុណ

ក្រុមយើងខ្ញុំជានិស្សិតនៃវិទ្យាស្ថាន វ៉ាន់ដា ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២១ ជំនាញគណនេយ្យ

សូមសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ

ក្រុមគ្រួសារដែលបានជួយឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ ថវិកា និងស្មារតី ជំរុញលើកទឹកចិត្ត ដល់ក្រុមយើងខ្ញុំ ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនោះក្រុមយើងខ្ញុំសូមសំដែងនូវ ការគោរព និងកត្តាព្រួយបារម្ភយ៉ាងជ្រាលជ្រៅបំផុត ដល់អ្នកមានគុណ ដែលបានផ្តល់កំណើតដល់នាងខ្ញុំគ្រប់រូប និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្តាសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបាន បណ្តុះបណ្តាលក្រុមយើងខ្ញុំនាពេលកន្លងមក។

ក្រុមយើងខ្ញុំ សូមសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ដ៏ជ្រាលជ្រៅ ដល់ឯកឧត្តមបណ្ឌិត **ហេង ទ័ព** នាយក នៃវិទ្យាស្ថាន វ៉ាន់ដា ដែលបានផ្តល់ទីកន្លែងបណ្តុះបណ្តាល ព្រមទាំងផ្តល់បទពិសោធន៍យ៉ាងច្រើនដល់យើងខ្ញុំ ។

សូមគោរពថ្លែងអំណរគុណចំពោះសាស្ត្រាចារ្យ **ម៉ែន ចាន់វ៉ាសនា** ជាសាស្ត្រាចារ្យណែនាំ ដោយបាន ជួយជ្រោមជ្រែង បង្ហាត់បង្ហាញសព្វបែបយ៉ាង ដើម្បីជួយដល់ក្រុមយើងខ្ញុំបញ្ចប់កិច្ចការសារណានេះជាស្ថាពរ ។

សូមគោរពថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងបុគ្គលិកនៃវិទ្យាស្ថានវ៉ាន់ដាទាំងអស់ ដែលបាន ខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្ហាញ លើកទឹកចិត្ត អនុគ្រោះដល់ក្រុមយើងខ្ញុំ រហូតធ្វើឱ្យការសិក្សាបានបញ្ចប់ និង ទទួលបានជោគជ័យគួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមយើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បុគ្គលទាំងអស់ខាងលើឱ្យជួបតែ ពុទ្ធពរឫសប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

ក្រុមនាងខ្ញុំ ជានិស្សិតបរិញ្ញាបត្រ ជំនាញគណនេយ្យ នៃវិទ្យាស្ថាន វ៉ាន់ដាជំនាន់ទី២១៖

សូមធានាអះអាងថា ខ្លឹមសារសារណាក្រោមប្រធានបទ “**អត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារអស៊ីលីដាកីអិលស៊ី**” នេះគឺជាស្នាដៃរបស់ក្រុមខ្ញុំបាទ នាងខ្ញុំ ដោយគ្មានការពាក់ព័ន្ធនឹងរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងឡើយ។ ទិន្នន័យ និងលទ្ធផលនៃការស្រាវជ្រាវ ដែលលើកឡើងនេះ ជាអត្ថបទស្រាវជ្រាវថ្មីសុទ្ធសាធ ដែលពុំធ្លាប់មានជនណាម្នាក់យកទៅប្រើប្រាស់ក្នុងការស្រាវជ្រាវពីមុនឡើយ។

ថ្ងៃ.....ខែ.....ឆ្នាំ..... ព.ស.២៥៦៨

ថ្ងៃទី.....ខែ.....ឆ្នាំ២០២៤

ហត្ថលេខាអំណាចក្រុម

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

វិស័យធនាគារគឺជា វិស័យមួយប្រភេទដែលកំពុងរីកចម្រើននាពេលបច្ចុប្បន្ននៅប្រទេសកម្ពុជា។ នៅក្នុងវិស័យធនាគារមានសេវាជាច្រើនប្រភេទ សម្រាប់បំពេញតម្រូវការរបស់អតិថិជន។ នៅក្នុងនោះ សេវាប្រាក់បញ្ញើជាសេវាមួយប្រភេទដែលមានសារៈសំខាន់ជាច្រើន សម្រាប់អង្គភាពឬស្ថាប័នហិរញ្ញវត្ថុផ្សេងៗ។

ចំពោះគោលបំណងនៃការស្រាវជ្រាវនេះ គឺដើម្បីស្វែងយល់ឱ្យបានច្បាស់ពីសារៈសំខាន់មួយចំនួនដូចជា៖ ស្ថានភាពទូទៅ ទស្សនៈវិស័យ ផលិតផល សេវាកម្ម និង អត្ថប្រយោជន៍ក្នុងការដាក់ ប្រាក់បញ្ញើនៅធនាគារអេស៊ីលីដា ភីអិលស៊ី។ ធនាគារអេស៊ីលីដា ភីអិលស៊ី មានបណ្តាញប្រតិបត្តិការ ២៥ខេត្តក្រុង និងការិយាល័យកណ្តាលស្ថិតនៅទីក្រុងភ្នំពេញ។

អត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារអេស៊ីលីដា ភីអិលស៊ី គឺមានអត្ថប្រយោជន៍ជាច្រើនដែលផ្តល់ភាពងាយស្រួលរួមទាំងទំនុកចិត្តនិងសុវត្ថិភាពសាច់ប្រាក់ ព្រោះភាពខ្លាំងខាងហិរញ្ញវត្ថុ ការគ្រប់គ្រងប្រតិបត្តិការសាច់ប្រាក់បានត្រឹមត្រូវ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងទិន្នន័យសេវាឈានមុខគេព្រមទាំងផលិតផល និងសេវាកម្មថ្មីៗ ដូចជាការដកប្រាក់តាមម៉ាស៊ីនអេធីអឹមជាដើម ប៉ុន្តែធនាគារអេស៊ីលីដា ភីអិលស៊ី ក៏ពុំមានភាពល្អឥតខ្ចោះទៅលើការរៀបចំឯកសារ មានលក្ខណៈសុគតស្មាញអត្រាការប្រាក់ ក្នុងការដាក់ប្រាក់បញ្ញើមានតម្លៃទាបបន្តិច ប្រតិបត្តិការសេវាកម្មទាំងអស់មិនទាន់មានប្រសិទ្ធភាពទូលំទូលាយ និងការធ្វើប្រាក់ដោយស្វ័យប្រវត្តិតាមម៉ាស៊ីនអេធីអឹមជាដើម។

ធនាគារអេស៊ីលីដា ភីអិលស៊ី មានភាពរីកចម្រើនឥតឈប់ឈរទាំងក្នុង និងក្រៅប្រទេសលើគ្រប់វិស័យ (បច្ចេកទេស ការគ្រប់គ្រង អង្គភាព ហិរញ្ញវត្ថុ) មានកេរ្តិ៍ឈ្មោះល្អ ក្នុងចំណោមម្ចាស់មូលនិធិនិងរាជរដ្ឋាភិបាល ហើយបានឆ្លើយតបទៅនឹងតម្រូវការទីផ្សារហិរញ្ញវត្ថុព្រមទាំងផ្តល់នូវសេវាល្អបំផុត និងមានសុវត្ថិភាពតាមរយៈសាខាជាច្រើនជូនអតិថិជនគ្រប់ស្រទាប់វណ្ណៈ ។

ទន្ទឹមនឹងនេះ តាមការសិក្សាស្រាវជ្រាវកន្លងមក ក្រុមយើងខ្ញុំសង្កេតឃើញថា ធនាគារអេស៊ីលីដា ភីអិលស៊ី គឺមានអត្ថប្រយោជន៍ជាច្រើន ក្នុងការដាក់ប្រាក់បញ្ញើ ហើយធនាគារនេះ អាចរក្សាបាននូវលំនឹងស្ថេរភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់ក្នុងអង្គភាព ដើម្បីឈានទៅរកការសម្រេចនូវទស្សនវិស័យ បេសកកម្ម និងគោលដៅរបស់អង្គភាព តែធនាគារនៅមាន ភាពខ្វះខាត និងចំណុចអវិជ្ជមានបន្តិចបន្តួចផងដែរ។ ប៉ុន្តែទោះបីជាមានចំណុចខ្វះខាតក៏ពិតមែន តែធនាគារបានខិតខំប្រឹងប្រែងពង្រឹងនូវគុណភាពផ្នែកសេវាកម្មផ្សេងៗ ជាពិសេសសេវាកម្មទទួលប្រាក់បញ្ញើឱ្យ បានល្អប្រសើរជាងមុន និងកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញថែមទៀត ដើម្បីទទួលបាននូវការទទួលស្គាល់ពី សំណាក់ អតិថិជនរហូតដល់សព្វថ្ងៃ និងនាពេលអនាគត។

មាតិកា

ទំព័រ

អារម្ភកថា	i
រចនាសម្ព័ន្ធក្រុម	ii
សេចក្តីថ្លែងអំណរគុណ	iii
អំណះអំណាង	iv
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	v

ជំពូកទី១ សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ.....	១
១.២ ចំណេញបញ្ហានៃការស្រាវជ្រាវ	២
១.៣ គោលបំណងនៃការស្រាវជ្រាវ	២
១.៤ ទំហំដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ.....	២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ.....	៣
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ.....	៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ.....	៤

ជំពូកទី២ លើកទ្រឹស្តី

២.១ លក្ខណៈទូទៅ នៃការដាក់ប្រាក់បញ្ញើរបស់ធនាគារ.....	៥
២.១.១ និយមន័យនៃធនាគារ	៥
២.១.២ ប្រវត្តិរបស់ធនាគារ.....	៥
២.១.៣ ទ្រឹស្តីទាក់ទងនឹងធនាគារ	៦
ក.មុខងាររបស់ធនាគារ	៧
ខ. តួនាទីរបស់ធនាគារ	៧
២.២ អត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារអេស៊ីលីដា ភីអិលស៊ី.....	៨
២.២.១ និយមន័យប្រាក់បញ្ញើ	៨
២.២.២ ប្រវត្តិប្រាក់បញ្ញើ.....	៨
២.២.៣ ទ្រឹស្តីទាក់ទងប្រាក់បញ្ញើ	៨

ជំពូកទី៣ លទ្ធផលនៃការស្រាវជ្រាវ

៣.១ ស្ថានភាពទូទៅរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី.	១០
៣.១.១ ប្រវត្តិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី.....	១១

៣.១.២ ទស្សនៈ បេសកកម្ម និងគតិពេចន៍ របស់ធនាគារអេស៊ីលីដា កីអិលស៊ី	១៣
ក.ទស្សនៈ	១៣
ខ.បេសកកម្ម	១៣
គ.គតិពេចន៍	១៣
៣.១.៣ និមិត្តសញ្ញារបស់ធនាគារអេស៊ីលីដា កីអិលស៊ី	១៤
ក.និមិត្តសញ្ញា	១៤
ខ.អត្ថន័យនៃរូបសញ្ញា	១៤
គ.អង្គការលេខ	១៥
៣.១.៤ ស្ថាប័នដៃគូ និងសមាជិករបស់ធនាគារអេស៊ីលីដា កីអិលស៊ី	១៦
ក.ដៃគូជាមួយស្ថាប័ន	១៦
ខ.សមាជិករបស់ស្ថាប័ន	១៦
៣.១.៥ ក្រុមប្រឹក្សាភិបាល	១៧
៣.២ សេវាប្រាក់បញ្ញើរបស់ធនាគារអេស៊ីលីដា កីអិលស៊ី	១៨
៣.២.១ សេវាប្រាក់បញ្ញើសម្រាប់ក្រុមហ៊ុន	១៨
៣.២.២ សេវាប្រាក់បញ្ញើសម្រាប់អតិថិជន	២៤
៣.៣ អត្ថប្រយោជន៍ទទួលបានពីការដាក់ប្រាក់បញ្ញើនៅធនាគារអេស៊ីលីដា កីអិលស៊ី	៣១
៣.៣.១ អត្ថប្រយោជន៍របស់ក្រុមហ៊ុនទទួលបានពីការដាក់ប្រាក់បញ្ញើ	៣២
៣.៣.២ អត្ថប្រយោជន៍របស់អតិថិជនទទួលបានពីការដាក់ប្រាក់បញ្ញើ	៣៥

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង	៤០
៤.២ ការវិភាគលើចំណុចខ្សោយ	៤១

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន	៤២
៥.២ ការផ្តល់អនុសាសន៍	៤២

ឯកសារយោង

ឧបសម្ព័ន្ធ

ជំពូកទី១
សេចក្តីផ្តើម

ជំពូកទី១ សេចក្តីផ្តើម

១.១ លំនាំបញ្ជាក់នៃការស្រាវជ្រាវ

បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងធ្វើការផ្លាស់ប្តូរ និងអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងខ្លាំង ពីប្រព័ន្ធសេដ្ឋកិច្ចបែបផែនការឆ្ពោះទៅរកសេដ្ឋកិច្ចបែបទីផ្សារសេរី ដែលជាហេតុធ្វើឱ្យប្រទេសកម្ពុជាឈានចូលដល់ដំណាក់កាលលូតលាស់ និងសកម្មភាពសេដ្ឋកិច្ចកាន់តែរីកដុះជាលឿន និងនាំឱ្យមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅលើទីផ្សារ ធ្វើយ៉ាងណាដើម្បីឱ្យអាជីវកម្មរបស់ពួកគេទទួលបានជោគជ័យ។ ដោយពួកគេត្រូវពឹងផ្អែកទៅលើប្រភពទុនខាងក្នុងនិងក្រៅ ដែលប្រភពទុនខាងក្នុងជាទុនផ្ទាល់ខ្លួន ចំណែកឯប្រភពទុនខាងក្រៅវិញ បានមកពីការផ្តល់កម្ចីឥណទានរបស់បណ្តាធនាគារ និងស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ។ ក្នុងនោះ ផងដែរ សេវាប្រាក់បញ្ញើគឺជាប្រភពទុនដ៏សំខាន់របស់ធនាគារ ដែលផ្តល់ឱ្យអ្នកវិនិយោគអាច ធ្វើការសន្សំទុននូវទុន ដើម្បីពង្រីកទុន ឬប្រកបអាជីវកម្មឱ្យកាន់តែរីកចម្រើន។ លើសពីនេះហិរញ្ញវត្ថុ គឺមានសកម្មភាពខ្លាំងក្លាណាស់សម្រាប់សេដ្ឋកិច្ច ព្រោះថាវិស័យនេះបានទាក់ទាញនូវការវិនិយោគបន្ថែម រក្សានូវស្ថេរភាពថ្លៃ ម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

ដោយយោងទៅតាមជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា នៅតាមបណ្តាខេត្តនានាគឺនូវមានកម្រិតទាបនៅឡើយដូច្នេះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ជម្រុញ និងលើកទឹកចិត្តយ៉ាងខ្លាំងចំពោះ វិស័យធនាគារក្រោមការជួយជ្រោមជ្រែងពីសំណាក់ធនាគារពិភពលោក ដូចជាធនាគារអភិវឌ្ឍន៍ អាស៊ីជាដើម បានធ្វើឱ្យវិស័យធនាគារ ជាច្រើនបានបង្កើតឡើង ដែលជាផ្នែកមួយសម្រួលដល់ការខ្វះ ខាតរបស់ប្រជាពលរដ្ឋក្នុងការប្រកបរបរអាជីវកម្មរបស់ពួកគេ។ វិស័យធនាគារ ក្នុងប្រទេសកម្ពុជាបានបន្តអភិវឌ្ឍជាលំដាប់ទាំងចំនួនទំហំនិងប្រតិបត្តិការក្នុងការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដល់សហគ្រាសធុន តូច និងមធ្យមក៏ដូចជាប្រជាជនតាមតំបន់ជាច្រើនស្រយាល ដែលមិនទាន់អាចទទួលបាននូវសេវាកម្មហិរញ្ញវត្ថុ ពីធនាគារពាណិជ្ជ។ បន្ថែមពីនេះទៅទៀតធនាគារជាស្ថាប័នហិរញ្ញវត្ថុដែលដើរតួនាទីយ៉ាង សំខាន់នៅក្នុងវិស័យហិរញ្ញវត្ថុ ក្នុងការជួយជម្រុញឱ្យមានកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ ជាពិសេស បានជួយកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាជននៅតាមទីជនបទ អ្នកមាន ជីវភាពខ្វះខាត អ្នកមានចំណូលមធ្យម ដែលបានផ្តល់ឱកាសក្នុងការពង្រីកមុខរបរ ជំនួញ និងអាជីវកម្មខ្នាត តូចរបស់ពួកគេឱ្យកាន់តែប្រសើរឡើង និងរីកចម្រើនទៅមុខ។ ក្នុងនោះផងដែរ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជ ដែលបានផ្តល់នូវសេវាកម្មហិរញ្ញវត្ថុប្រាក់បញ្ញើដល់អ្នក ដែលមានចំណូលទាប មធ្យម ដើម្បីលើកកម្ពស់កម្រិតជីវភាព របស់ពួកគេ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី កំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុដូចជា ការផ្តល់ឥណទាន ការដាក់ប្រាក់បញ្ញើ ការផ្ទេរប្រាក់ក្នុងស្រុក និងសេវាកម្មផ្សេងៗទៀតជាច្រើន។ ក្នុងនោះផងដែរការដាក់ប្រាក់បញ្ញើ ជាសេវាមួយដែលផ្តល់នូវអត្ថប្រយោជន៍ និងភាពងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ ទទួលបានការប្រាក់ខ្ពស់បន្ថែមពីនេះទៅទៀត អាចដាក់សន្សំក្នុងកម្រិតទាបបាន ក្នុងការបើកគណនីសន្សំ។ ការដាក់ប្រាក់បញ្ញើនៅធនាគារ អេស៊ីលីដា ភីអិលស៊ី ចែកចេញជាពីរគឺ ប្រាក់បញ្ញើសំចៃ និងប្រាក់បញ្ញើមានកាលកំណត់ ដែលជួយ

សន្សំទុកនូវទុន ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត អ្នកមានចំណូលទាប និងមធ្យម សម្រាប់គម្រោង អនាគតរបស់ពួកគេដោយគ្មានហានិភ័យ ព្រួយបារម្ភពីការបាត់បង់ប្រាក់កាក់របស់ពួកគេឡើយ។

ដោយមើលឃើញពីកត្តាអភិវឌ្ឍន៍នូវវិស័យផ្សេងៗរបស់ធនាគារ ទើបក្រុមយើងខ្ញុំជ្រើសរើសយកប្រធានបទមួយដែលបានលើកឡើងថា “ អត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារអេស៊ីលីដា ក៏អិលស៊ី ” យកមកធ្វើការស្រាវជ្រាវនឹងចងក្រងជាសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។

១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ

ធនាគារពាណិជ្ជ គឺបានផ្តល់នូវសេវាឥណទាន សេវាបញ្ញើ និងសេវាហិរញ្ញវត្ថុដទៃទៀតដល់អ្នកដែលមានជីវភាពខ្វះខាត មធ្យម ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន។ ម្យ៉ាងវិញទៀត គ្រប់ធនាគារទាំងអស់តែងតែ មាននូវរបៀបនៃការដាក់ប្រាក់បញ្ញើ ហើយក៏មាននូវប្រភេទគណនីដើម្បីឱ្យអតិថិជនងាយស្រួលដាក់ប្រាក់បញ្ញើទៅតាមគោលបំណង និងតម្រូវការរបស់ពួកគាត់ សំខាន់ជាងនេះទៀតគឺរាល់ធនាគារទាំងនោះមានវិធីសាស្ត្រនៃការគ្រប់គ្រងប្រាក់បញ្ញើ ធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានការទុកចិត្តពីសំណាក់អតិថិជនរបស់ខ្លួន ។

តាមការលើកឡើងខាងលើ ក្រុមនាងខ្ញុំមានចំណោទចោទសួរទៅលើប្រធានបទដូចខាងក្រោម៖

- ១. តើធនាគារអេស៊ីលីដា ក៏អិលស៊ី មានប្រាក់បញ្ញើអ្វីខ្លះ?
- ២. តើអតិថិជនទទួលបានអត្ថប្រយោជន៍អ្វីខ្លះពីការដាក់ប្រាក់បញ្ញើនៅធនាគារអេស៊ីលីដា ក៏អិលស៊ី?

១.៣ គោលបំណងនៃការស្រាវជ្រាវ

គោលបំណងនៃការស្រាវជ្រាវ គឺដើម្បីដឹងពីស្ថានភាពទូទៅរបស់ ធនាគារអេស៊ីលីដា ក៏អិលស៊ី របស់ទីស្នាក់ការកណ្តាល នៅរាជធានីភ្នំពេញ

- ដឹងពីលក្ខខណ្ឌនៃការដាក់ប្រាក់បញ្ញើ
- ដឹងពីប្រភេទសេវាប្រាក់បញ្ញើ របស់ធនាគារ
- ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីការដាក់ប្រាក់បញ្ញើ
- ដឹងពីអត្រាការប្រាក់ដែលទទួលបានពីការដាក់ប្រាក់បញ្ញើ
- ដឹងពីរយៈពេលនៃការដាក់ប្រាក់បញ្ញើ

១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ ទំហំ ដែនកំណត់នៃការស្រាវជ្រាវ

ធនាគារអេស៊ីលីដា ក៏អិលស៊ី គឺជាធនាគារមួយដែលមានអាយុកាលច្រើនឆ្នាំមកហើយ និងមានច្រើនសាខា ដែលការស្រាវជ្រាវនេះមានរយៈពេលខ្លី ក្រុមនាងខ្ញុំ ជ្រើសរើសយកធនាគារ អេស៊ីលីដាក៏អិលស៊ី ដែលមានអសយដ្ឋាន#61 ផ្លូវ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ យកមកស្រាវជ្រាវតែប៉ុណ្ណោះ។

១.៤.២ វិសាលភាពនៃការសិក្សាស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវនេះ គឺផ្តោតទៅលើអត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារ អេស៊ីលីដា ក៏អិលស៊ី ស្ទាល់ការកណ្តាលក្នុងឆ្នាំ២០២១ និងឆ្នាំ២០២៣ តែប៉ុណ្ណោះ។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

លទ្ធផលនៃការនៃការទទួលបាននូវរបាយការណ៍ស្រាវជ្រាវនេះពឹងផ្អែកលើប្រភពទិន្នន័យ និងការវិភាគទិន្នន័យដូចខាងក្រោម៖

១.៥.១ ទិន្នន័យចម្បង

ទិន្នន័យចម្បង ជាទិន្នន័យដែលប្រមូលបានទាំងស្រុងពីធនាគារ ដើម្បីលើកយកមកប្រើប្រាស់ក្នុងការសរសេរសារណានេះ ក្នុងគោលបំណងឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្រុមយើងខ្ញុំខិតខំប្រឹងប្រែងស្វែងរកទិន្នន័យនិងឯកសារនានាដែលពាក់ព័ន្ធដូចជា៖

– ធ្វើការសាកសួរ ស្ទង់មតិ ដោយផ្ទាល់ជាមួយលោកគ្រូ

១.៥.២ ទិន្នន័យបន្តបន្ទាប់

- ទិន្នន័យដែលទទួលបានតាមរយៈប្រព័ន្ធអ៊ីនធឺណែត
- តាមរយៈការសិក្សាស្រាវជ្រាវដែលជាប់ទាក់ទងនឹងប្រធានបទនៅក្នុងបណ្ណាល័យ
- តាមរយៈមេរៀនដែលបានសិក្សាកន្លងមក

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ

ក្នុងការសិក្សាស្រាវជ្រាវសៀវភៅមួយក្បាលនេះ ក្រុមយើងខ្ញុំបានលើកយកទិន្នន័យមកបង្ហាញទាំងជាអក្សរនិងជាតួលេខក្នុងប្រធានបទរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទីស្នាក់ការកណ្តាល។ ដែលក្នុងកិច្ចការស្រាវជ្រាវនេះបានផ្តល់សារៈសំខាន់ជាច្រើនដូចជា៖

១.៦.១. សារៈសំខាន់ ចំពោះសមាជិកក្រុម

- យល់ដឹងពីស្ថានភាពក្នុងធនាគារ
- ទទួលបានចំណេះដឹង ពីការដាក់ប្រាក់បញ្ញើរបស់ធនាគារ
- ដឹងពីប្រភេទសេវាប្រាក់បញ្ញើ
- ដឹងពីអត្ថប្រយោជន៍
- យល់ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងធនាគារ
- បង្កើនចំណេះខាងស្រាវជ្រាវឯកសារតាមប្រព័ន្ធ អ៊ីនធឺណែត
- បន្ថែមសមត្ថភាពផ្នែកវាយកុំព្យូទ័រ
- បង្កើនភាពច្នៃប្រឌិត
- មានភាពជិតស្និទ្ធនិងបង្កើនភាពសាមគ្គីភាពក្នុងក្រុម
- ផ្តល់ឯកសារសម្រាប់និស្សិតជំនាន់ក្រោយ
- ជាឯកសារសំខាន់សម្រាប់ការបញ្ចប់ថ្នាក់បរិញ្ញាបត្រ។

១.៦.២. សារៈសំខាន់ ចំពោះសង្គម

ភាពរីកចម្រើននូវវិស័យអប់រំក្នុងសង្គម ទទួលបានធនធានមនុស្សដែលមានសមត្ថភាព និងចំណេះដឹងក្នុងវិស័យធនាគារ។

ជាពិសេសនោះ កិច្ចការស្រាវជ្រាវទាំងនេះ វាជាស្នាដៃនិងជាឯកសារសម្រាប់ប្អូនៗ ដែលជានិស្សិតជំនាន់ក្រោយយកជាគំរូនៅក្នុងការសិក្សាស្រាវជ្រាវបន្ថែមផងដែរ។

១.៧ របបសម្ព័ន្ធនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវត្រូវចែកចេញជា ៥ ជំពូកដូចខាងក្រោម៖

ជំពូកទី១ ៖ សេចក្តីផ្តើម៖ ត្រូវបង្ហាញពីលំនាំនៃការស្រាវជ្រាវ ចំណេញបញ្ហានៃការស្រាវជ្រាវ គោលបំណងនៃការស្រាវជ្រាវ ដែនកំណត់ វិសាលភាពនៃការស្រាវជ្រាវ និងវិធីសាស្ត្រស្រាវជ្រាវ។

ជំពូកទី២ ៖ រំលឹកទ្រឹស្តី៖ ជំពូកនេះវាបានបង្ហាញពីនិយមន័យ ប្រវត្តិ និងទ្រឹស្តីសំខាន់ៗដែលជាប់ទាក់ទងទៅនឹងប្រធានបទនៃអត្ថប្រយោជន៍ក្នុងការដាក់ប្រាក់បញ្ញើរបស់ធនាគារពាណិជ្ជ។

ជំពូកទី៣ ៖ លទ្ធផលនៃការស្រាវជ្រាវ៖ យើងសិក្សាពីស្ថានភាពទូទៅ នៃអត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារអេស៊ីលីដា ក៏អិលស៊ី ។

ជំពូកទី៤ ៖ ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ៖ វិភាគទៅលើចំណុចទាំងអស់ ដែលបានអនុវត្តន៍ជាក់ស្តែង(គឺគ្រប់ចំណុចទាំងអស់ដែលមាននៅក្នុងជំពូកទី៣)គឺក្នុងគោលបំណង វិភាគឱ្យឃើញនូវចំណុចខ្វះខាតទាំងឡាយដើម្បីធ្វើការកែលម្អ។

ជំពូកទី៥ ៖ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍៖ លើកយកភាពខ្លាំង និងភាពខ្សោយរបស់ប្រធានបទមកធ្វើការសន្និដ្ឋាននិងផ្តល់អនុសាសន៍។

ជំពូកទី២

រំលឹកប្រជុំ

ជំពូកទី២

អត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារអេស៊ីប៊ីជា តីអិលស៊ី

២.១ លក្ខណៈទូទៅនៃការដាក់ប្រាក់បញ្ញើ របស់ធនាគារ

២.១.១ និយមន័យនៃធនាគារ

ធនាគារ គឺជាស្ថាប័នហិរញ្ញវត្ថុ ដែលធ្វើប្រតិបត្តិការផ្តល់នូវសេវាកម្មហិរញ្ញវត្ថុច្រើនប្រភេទដូចជា ទទួលប្រាក់បញ្ញើ និងប្រាក់សន្សំពីសាធារណៈជន ផ្តល់ឥណទាន ឱ្យឯកត្តជន និងក្រុមហ៊ុនអាជីវកម្មជំនួញដោយយកការប្រាក់ព្រមទាំងផ្តល់សេវាលើមុខងារទូទាត់ និងធ្វើវិនិយោគក្រោមរូបភាពជាសញ្ញាប័ណ្ណ និងមូលបត្រមានតម្លៃដើម្បីស្វែងរកប្រាក់ចំណេញសម្រាប់ម្ចាស់ក្រុមហ៊ុន។

ធនាគារ គឺជាស្ថាប័ន ឬគ្រឹះស្ថានសម្រាប់ទទួលប្រាក់បញ្ញើ ឬបណ្តាក់ទុនជាបណ្តាញប្រមូលប្រាក់សន្សំ ដែលឥតប្រើប្រាស់ ឬដែលនៅទំនេរនៅក្នុងសេដ្ឋកិច្ចយកទៅចែកចាយនៅតាមគ្រប់វិស័យសេដ្ឋកិច្ចតាមការឱ្យឥណទានដើម្បីលើកស្ទួយសកម្មភាពនិងអភិវឌ្ឍន៍សង្គម^១។

ធនាគារពាណិជ្ជ គឺជាស្ថាប័នហិរញ្ញវត្ថុដែលផ្គត់ផ្គង់នូវសេវាហិរញ្ញវត្ថុ ដូចជាការផ្តល់ឥណទាន ការទទួលប្រាក់បញ្ញើ បម្រើសេវា ទូទាត់ និងសេវាកម្មជាច្រើនទៀត^២។

២.១.២ ប្រភេទរបស់ធនាគារ

ការកើតនៃធនាគារ គឺបានផ្សារភ្ជាប់ទៅនឹងប្រវត្តិនៃការរីកចម្រើនរបស់វិស័យផលិតកម្ម។ ដំណើរការនៃ ការអភិវឌ្ឍន៍សេដ្ឋកិច្ចគឺជាលក្ខខណ្ឌ និងការទាមទារនូវការអភិវឌ្ឍន៍របស់ធនាគារនីមួយៗ។ រហូតមកដល់ បច្ចុប្បន្ននេះ ការអភិវឌ្ឍន៍ប្រព័ន្ធធនាគារបានជម្រុញឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចទាំងមូល។ ធនាគារ ចាប់ផ្តើមកើតឡើងតាមរយៈមុខងារប្តូរប្រាក់របស់ជាងមាស។ ចំពោះការចរាចរសាច់ប្រាក់នៅក្នុងប្រទេស និងនៅក្នុងតំបន់នីមួយៗ ជាពិសេសចំពោះពាណិជ្ជកម្មអន្តរជាតិទាមទារឱ្យមានការផ្លាស់ប្តូរប្រាក់តាម ច្រកព្រំដែនដើម្បីងាយស្រួលក្នុងការទិញ និងលក់ទំនិញ (ការដោះដូរ)។ ដូចនេះទាមទារឱ្យមានហាងប្តូរប្រាក់ ដើម្បីងាយស្រួលក្នុងការដោះដូរនូវរូបិយប័ណ្ណរបស់ប្រទេសនីមួយៗ។ ចំពោះអ្នករកស៊ីប្តូរប្រាក់ភាគច្រើនជាអ្នកមាននិងពីមុនជាអ្នកផ្តល់កម្ចីដោយយកការប្រាក់ខ្ពស់ ឬ រក្សាលុយឱ្យអ្នកធ្វើអាជីវកម្មផ្សេងៗដែលត្រូវការដើមទុន។ ដូចនេះហើយអ្នករកស៊ីប្តូរប្រាក់បានបង្កើតមុខងារថ្មីមួយទៀត គឺរក្សាសាច់ប្រាក់ទុកឱ្យ។ ពួកគេកាន់តែមានចំណូលច្រើនបន្ថែម ម្យ៉ាងទៀតការរក្សាលុយនេះកាន់តែច្រើនឡើងៗ ធ្វើឱ្យមានការទូទាត់ថ្លៃទំនិញជំនួសវិញឬការទូទាត់មិនប្រើសាច់ប្រាក់។ តាមរយៈការទូទាត់មិនប្រើសាច់ប្រាក់នេះបានធ្វើឱ្យពាណិជ្ជករនាំគ្នាផ្ទេរប្រាក់កាន់តែច្រើនថែមទៀត។ ដំបូងបណ្តាធនាគារនេះ បានប្រើប្រាស់មូលធនផ្ទាល់របស់ខ្លួនក្នុងការធ្វើប្រតិបត្តិការ។ ប៉ុន្តែកត្តានេះមិន អាចស្ថិតស្ថេរយូរអង្វែងទេ ម្ចាស់ធនាគារសង្កេតឃើញថាជានិច្ចជាកាលមានអ្នកមកផ្ញើប្រាក់ និងអ្នកសុំខ្ចីប្រាក់ហើយអ្នកផ្ញើទាំងអស់នោះមិនបានដកប្រាក់ព្រមគ្នានោះទេ ជាហេតុធ្វើឱ្យបរិមាណលុយនៅសល់ច្រើននៅក្នុងធនាគារ។ ម្ចាស់ធនាគារក៏បានប្រើប្រាស់ប្រាក់ដែលនៅសល់ទាំងនោះ សម្រាប់ផ្តល់ជាកម្ចីបន្ថែមដើម្បីបង្កើនប្រាក់ចំណេញ ហើយបានជម្រុញឱ្យស្វែងរកយុទ្ធ

¹ <https://www.google.com/search> (03-16-24)

² <https://m.facebook.com/Khemsarithedu/posts> (03-16-24)

សាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញអ្នកមានប្រាក់ច្រើនយកមកដាក់បញ្ញើឱ្យកាន់តែច្រើនជាងមុន។ នៅក្នុងនោះផងដែរមានម្ចាស់ធនាគារធំៗមួយចំនួនបានពង្រីកការផ្តល់ កម្ចីដល់ស្តេចក្នុងគោលបំណងជាជំនួយក្នុងការធ្វើសឹកសង្គ្រាមផ្សេងៗ។ ជាងនេះទៅទៀតធនាគារក៏បានផ្តល់ កម្ចីលើសពីប្រាក់បញ្ញើដែលខ្លួនមានតែការធ្វើបែបនេះមានហានិភ័យខ្ពស់សម្រាប់ធនាគារ ដោយសារប្រាក់ចំណេញពីការផ្តល់កម្ចីមានកម្រិតខ្ពស់បានធ្វើឱ្យម្ចាស់ធនាគារជាច្រើនប្រើប្រាស់នូវលិខិតដែលបញ្ជាក់ប្រាក់បញ្ញើ (ជំនួសឱ្យការចរចាមាសឬប្រាក់) និងបោះពុម្ពលិខិតដើម្បីផ្តល់កម្ចី។ ស្ថានភាពទាំងនេះ បានធ្វើឱ្យធនាគារ ជាច្រើនគ្មានលទ្ធភាពសងបំណុល និងក្ស័យធន។ ការក្ស័យធនរបស់ធនាគារទាំងនោះបានធ្វើឱ្យការទូទាត់ជួបវិបត្តិ និងជះឥទ្ធិពលអាក្រក់ដល់អ្នកធ្វើអាជីវកម្ម ម្យ៉ាងទៀតអត្រាការប្រាក់ខ្ពស់ធ្វើឱ្យគេមិនអាចទទួលយកបាន។ ដូចនេះ ពួកគេក៏បានបង្កើតធនាគារដោយ ខ្លួនឯងដែលហៅថាធនាគារពាណិជ្ជ។ ធនាគារពាណិជ្ជ បានបង្កើតឡើងដោយក្រុមពាណិជ្ជករហើយក៏បានអនុវត្តមុខងារដូចធនាគារមុនៗដែរ គឺទទួលប្រាក់បញ្ញើរក្សាទុក ទូទាត់ជំនួស និងផ្តល់ប្រាក់កម្ចី។ ដើម្បីទប់ស្កាត់ហានិភ័យមិនឱ្យកើតឡើង ធនាគារបានផ្តល់តែកម្ចីរយៈពេលខ្លីតែប៉ុណ្ណោះ រីឯកម្ចីសម្រាប់អ្នកប្រើប្រាស់ និងរាជរដ្ឋាភិបាល ក៏មិនត្រូវបានអនុញ្ញាតដែរ។ តាមរយៈការរីកចម្រើននៃសេដ្ឋកិច្ច និងបច្ចេកទេសនេះដែរក៏បានធ្វើឱ្យប្រតិបត្តិការរបស់ធនាគារកាន់តែមានការរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ គឺតាំងពីធនាគារលក្ខណៈបុគ្គលរហូតដល់បង្កើតធនាគារបែបភាគហ៊ុន ។ លុះក្រោយមកទៀតធនាគារពាណិជ្ជចាប់មានការផ្តល់ប្រាក់កម្ចីរយៈពេលវែង កម្ចីអ្នកប្រើប្រាស់ អ្នក ទិញប័ណ្ណភាគហ៊ុន និងបង្កើតឡើងឱ្យមានប្រភេទប្រាក់បញ្ញើជាច្រើនទៅតាមតម្រូវការរបស់អតិថិជន³។

២.១.៣ ទ្រឹស្តីទាក់ទងនឹងធនាគារ

លោកប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោកដូណាត់ត្រាំ បានឱ្យទ្រឹស្តីអំពី ធនាគារពាណិជ្ជ គឺជាប្រភេទអន្តរការីហិរញ្ញវត្ថុ និងជាប្រភេទធនាគារ ដែលផ្តល់នូវគណនីត្រួតពិនិត្យ គណនីសន្សំ និងគណនីទីផ្សាររូបិយវត្ថុ និងទទួលយកសន្សំរយៈពេលកំណត់។ នៅក្នុងប្រទេសខ្លះ ធនាគារពាណិជ្ជ សំដៅលើធនាគារដែលទទួលបញ្ញើ និងផ្តល់កម្ចីដល់តែសហគ្រាស ឬក្រុមហ៊ុនពាណិជ្ជកម្មប៉ុណ្ណោះ ដែលខុសប្លែកពី (Retail Banking) ដែលផ្តល់សេវាហិរញ្ញវត្ថុដោយផ្ទាល់ដល់អតិថិជន។

ធនាគារពាណិជ្ជ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់សេវាកម្មដូចជា ប្រាក់កម្ចី វិញ្ញាបនបត្រនៃការដាក់ប្រាក់បញ្ញើ គណនីធនាគារសន្សំប្រាក់លើសដើមរបស់ធនាគារជាដើមដល់អតិថិជនរបស់ខ្លួន។ ស្ថាប័នទាំងនេះរកលុយបានតាមរយៈការផ្តល់ប្រាក់កម្ចីដល់បុគ្គលម្នាក់ៗ និងទទួលបានការប្រាក់ពីប្រាក់កម្ចី។ កម្ចីប្រភេទផ្សេងៗដែលផ្តល់ដោយធនាគារពាណិជ្ជគឺ កម្ចីអាជីវកម្ម កម្ចីថយន្ត ប្រាក់កម្ចីទិញផ្ទះ កម្ចីផ្ទាល់ខ្លួន និងកម្ចីអប់រំ។ ពួកគេផ្តល់ប្រាក់កម្ចីទាំងនេះពីប្រាក់ដែលបានដាក់ដោយអតិថិជនរបស់ពួកគេនៅក្នុងប្រភេទផ្សេងគ្នានៃគណនី។ ពួកគេប្រើប្រាស់ប្រាក់បញ្ញើជាទុនសម្រាប់ផ្តល់ប្រាក់កម្ចី។ ធនាគារពាណិជ្ជមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចនៃប្រទេសមួយ ព្រោះវាជួយក្នុងការបង្កើតមូលធន ឥណទាន ក៏ដូចជាសាច់ប្រាក់ងាយ

³ [file:///C:/Users/DELL/Downloads/Telegram%20Desktop/other23%20\(32\).pdf](file:///C:/Users/DELL/Downloads/Telegram%20Desktop/other23%20(32).pdf) (03-16-24)

ស្រួលនៅក្នុងទីផ្សារ។ ធនាគារទាំងនេះជាទូទៅមានទីតាំងនៅក្នុងទីក្រុង ប៉ុន្តែសព្វថ្ងៃនេះមានធនាគារតាមអ៊ីនធឺណិតកំពុងកើនឡើងជាលំដាប់⁴។

ក. មុខងាររបស់ធនាគារ

មុខងារនៃធនាគារពាណិជ្ជ គឺមាននៅក្នុងការសម្របសម្រួល។ ទាំងនេះ មុខងារនៃធនាគារពាណិជ្ជ ត្រូវបានកំណត់ទៅជាការលើកទឹកចិត្តក្នុងការសន្សំឥណទានសកម្មភាពសេដ្ឋកិច្ចនៅការទូទាត់រវាងមុខវិជ្ជា ច្បាប់និងប្រតិបត្តិការមូលបត្រ។ លើសពីនេះទៀតគឺមានការសង្ស័យទៅការពិតដែលថាមុខងារធនាគារ ពាណិជ្ជកំណត់ការពិតដែលថាអង្គការទាំងនេះដោយសារតម្រូវការខ្ពស់សម្រាប់សង្គមឥណទានត្រូវប្រមូល នូវប្រាក់សន្សំនៅក្នុងសេដ្ឋកិច្ចនិងបង្កើតការលើកទឹកចិត្តគោលបំណងខ្ពស់សម្រាប់ Accumulator នៃមូលនិធិនៅលើមូលដ្ឋាននៃគោលនយោបាយរឹតបន្តឹងការប្រើប្រាស់បច្ចុប្បន្នរបស់ពួកគេនោះ។ ធនាគារគួរតែនាំ គោលនយោបាយប្រាក់បញ្ញើដែលអាចលៃតម្រូវទៅនឹងស្ថានភាពជាក់ស្តែងនៃសព្វថ្ងៃនេះ។ ជាមួយនឹងការ ប្រតិបត្តិការនៅក្នុងសំណុំបែបបទនៃការឈ្នួញកណ្តាលហិរញ្ញវត្ថុរបស់ធនាគារបានធ្វើប្រតិបត្តិការធម្មជាតិ កិច្ចព្រមព្រៀងរបស់អន្តរការីមូលបត្រលក់សម្រាប់គណនីដែលបាននិងនៅលើសេចក្តីណែនាំរបស់ម៉ាស៊ីន ភ្ញៀវរបស់គាត់។ មុខងារនៃធនាគារពាណិជ្ជត្រូវបានគេសម្តែងផងដែរនៅក្នុងតំបន់របស់ខ្លួននៃសកម្មភាព⁵។

មុខងាររបស់ធនាគារពាណិជ្ជ មានដូចខាងក្រោម៖

- មុខងារឥណទាន៖ ការផ្តល់ឥណទានគ្រប់ប្រភេទ ចំពោះសាធារណជនដោយមានកំរៃ រាប់បញ្ចូល ទាំងឥណទានកតិនិស្សា និង ការសន្យាតាមហត្ថលេខា ។
- មុខងារទទួលប្រាក់បញ្ញើ៖ ការទទួលប្រាក់បញ្ញើដែលមិនមានមុខសញ្ញាប្រើពីសាធារណៈជន។
- មុខងារទូទាត់៖ ប្រព្រឹត្តិកម្ម ឬការដាក់ឱ្យអតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ជារូបិយវត្ថុ ឬជារូបិយប័ណ្ណ។

អង្គភាពណាក៏ដោយ ឱ្យតែអនុវត្តន៍ជាប្រក្រតីនូវប្រតិបត្តិការណ៍ណាមួយក្នុងចំណោមប្រតិបត្តិការ ណ៍ទាំងបីខាងលើនេះ ចាត់ទុកជាបានធ្វើអាជីវកម្មធនាគារតាមការជាក់ស្តែង ។ អង្គភាពណាដែលអនុវត្តន៍ តែសកម្មភាពនីមួយៗ នោះត្រូវបានឱ្យឈ្មោះថាជាធនាគារឯកទេស ។

ខ. តួនាទីរបស់ធនាគារ

តួនាទីរបស់ធនាគារពាណិជ្ជមាន ប្រាំគឺ៖

- តួនាទីអន្តរការី៖ តួនាទីនេះសំដែងឡើងតាមរយៈការផ្ទេរប្រាក់សន្សំសំខាន់ៗពីបណ្តាគ្រួសារប្រែក្លាយ ទៅជាការផ្តល់ឥណទាន ទៅឱ្យអង្គភាពអាជីវកម្ម ឬបុគ្គលដើម្បីវិនិយោគជាមួយគោលដៅបង្កើន ប្រាក់ចំណេញ ឬលើកកម្ពស់ជីវភាពរស់នៅ។
- តួនាទីទូទាត់៖ ធនាគារអនុវត្តតួនាទីនេះដោយជំនួសមុខឱ្យអតិថិជន ក្នុងការទូទាត់នូវសកម្មភាពនៃ ការទិញទំនិញ ឬសេវាកម្មដូចជា ការបង្កើតឱ្យអតិថិជនប្រើប្រាស់មូលប្បទានប័ត្រ ផ្គត់ផ្គង់នូវប្រព័ន្ធ ទូទាត់អេឡិចត្រូនិច ឬការចែកចាយរូបិយវត្ថុជាដើម។

⁴ <https://economictimes.indiatimes.com/definition/commercial-bank> (03-16-24)

⁵ <https://km.delachieve.com> (03-16-24)

- តួនាទីជាអ្នកធានា: ធនាគារពាណិជ្ជសំដែងឡើងតាមរយៈការឈរខ្លួនសងបំណុលជំនួសអតិថិជនរបស់ខ្លួន នៅពេលដែលអតិថិជនគ្មានលទ្ធភាពទូទាត់ ដូចជាការបង្កើតឱ្យមានកាទូទាត់តាមរយៈប្រអប់ឥណទាន ឬជាក្រដាសយល់ព្រមទូទាត់របស់ធនាគារជាដើម។
- តួនាទីជាភ្នាក់ងារ: តួនាទីនេះសម្តែងឡើងតាមរយៈជំនួសមុខឱ្យអតិថិជនក្នុងការគ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរបស់ពួកគេ ឬបោះផ្សាយនិងទិញត្រលប់មកវិញនូវមូលប័ត្រ ។
- តួនាទីអនុវត្តគោលនយោបាយ: តួនាទីនេះសម្តែងឡើងតាមរយៈ ការអនុវត្តន៍គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដើម្បីសម្រេចនូវទិសដៅសង្គមជាដើម^៦។

២.២ អត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារអេស៊ីលីដា ភីអិលស៊ី

២.២.១ និយមន័យ

ប្រាក់បញ្ញើ (Cash Deposit) គឺជាកិច្ចសន្យាដែលបុគ្គលម្នាក់ហៅថា អ្នកផ្ញើយកអចលនវត្ថុទៅដាក់ផ្ញើនឹងបុគ្គលម្នាក់ទៀត ដែលហៅថាអ្នកទទួលប្រាក់បញ្ញើ ដែលយល់ព្រមទទួលទុកអចលនវត្ថុនោះហើយ សន្យាថា នឹងប្រគល់សងឱ្យទៅអ្នកផ្ញើវិញនៅពេលអ្នកផ្ញើស្នើសុំ។ ន័យម្យ៉ាងទៀត ប្រាក់បញ្ញើគឺជាប្រភពមូលធនដ៏សំខាន់មួយរបស់ធនាគារ ដែលរួមមានប្រាក់បញ្ញើសន្សំ និងបញ្ញើមានកាលកំណត់។

២.២.២ ប្រវត្តិប្រាក់បញ្ញើ

ធនាគារជាតិនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង និងបន្ទាប់ពីវិទ្យាស្ថានបោះប្រាក់ឥណ្ឌូចិនត្រូវបិទទ្វារ។ នៅឆ្នាំ១៩៦៤ ប្រព័ន្ធជនាគារត្រូវបានធ្វើកំណែទម្រង់ ដើម្បីឱ្យត្រូវតាមតម្រូវការសេដ្ឋកិច្ច និងការអភិវឌ្ឍនាសម័យនោះដោយបានប្រែក្លាយធនាគារជាតិនៃកម្ពុជាពីទម្រង់ស្ថាប័នពាក់កណ្តាលស្វយ័ត ទៅជាធនាគារជាតិរដ្ឋក្រោមទម្រង់ជាស្ថាប័នសាធារណៈដែលមានលក្ខណៈ ឧស្សាហកម្ម និងពាណិជ្ជកម្ម។ ប៉ុន្តែនៅថ្ងៃ ១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមកាន់អំណាច ធនាគារជាតិនៃកម្ពុជាត្រូវបានបិទទ្វារ អាគារស្នាក់ការត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របបខ្មែរ ក្រហមត្រូវបានផ្តួលរំលំ ហើយធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្នុងនាមជាធនាគារកណ្តាលរបស់ប្រទេស និងត្រូវបានប្តូរឈ្មោះជា “ធនាគារជាតិនៃប្រជាជន កម្ពុជា” ។ ក្នុង អំឡុងទសវត្សឆ្នាំ១៩៨០ ធនាគារជាតិនៃប្រជាជនកម្ពុជាមានតួនាទីចម្បងៗបីគឺ អាជ្ញាធររូបិយវត្ថុជាតិធនាគារ ជាតិនិងជាអ្នកផ្តល់សេវាកម្មធនាគារ ដែលរួមមានសេវាឥណទាន សេវាទទួលប្រាក់បញ្ញើ និងសេវាទូទាត់។ ហេតុដូច្នេះហើយ សេវាទទួលប្រាក់បញ្ញើក៏បានកើតតាំងពីអំឡុងទសវត្សឆ្នាំ១៩៨០ មកម្ល៉េះ។

២.២.៣ ទ្រឹស្តីពាក់ព័ន្ធ

គណនីប្រាក់បញ្ញើមិនថានៅតាមធនាគារ ឬតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ មានច្រើនប្រភេទក្នុងនោះ ត្រូវបានគេបែងចែកជា ២ ប្រភេទធំៗគឺ៖

⁶ General knowledge and Entertainment: ធនាគារពាណិជ្ជ (allkhemerone.blogspot.com) (06-23-24)

ក. ប្រាក់បញ្ញើមានកាលកំណត់

ប្រាក់បញ្ញើមានកាលកំណត់ គឺជាប្រភេទគណនីដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ឱ្យអតិថិជននូវការប្រាក់ថេរ និងត្រូវឱ្យអតិថិជន មានការដកប្រាក់ឬប្រើប្រាស់ប្រាក់បញ្ញើទាំងនេះក្នុងពេលជាក់លាក់ណាមួយទៅតាមលក្ខខណ្ឌរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

ន័យម្យ៉ាងវិញទៀត ប្រាក់បញ្ញើមានកាលកំណត់ គឺជាគណនីបញ្ញើដែលសាធារណៈជនយកទៅធ្វើនៅមីក្រូហិរញ្ញវត្ថុឬ ធនាគារដោយមានការកំណត់រយៈពេលច្បាស់លាស់ អាចមានរយៈពេលវែង ឬខ្លីទៅតាមការព្រមព្រៀងគ្នា រវាង អ្នកទទួលបញ្ញើ និងអ្នកធ្វើប្រាក់ ដោយម្ចាស់ប្រាក់អាចដកប្រាក់នេះវិញបានដល់ថ្ងៃដែលត្រូវ កាលកំណត់។

ខ. ប្រាក់បញ្ញើសំចៃ

គណនីសំចៃគឺជាគណនីដែលអនុញ្ញាតឱ្យអតិថិជនអាចដាក់ និងដកប្រាក់បាន ទៅតាមតម្រូវការគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយមិនចាំបាច់មានការកំណត់ពេលវេលាជាក់លាក់។

ប្រាក់បញ្ញើសំចៃ គឺជាគណនីមួយ ដែលដាក់ប្រាក់បញ្ញើអាចទទួលបានការប្រាក់ ហើយអាចធ្វើការដក និងដាក់ប្រាក់បានគ្រប់ពេលវេលា។ គណនីនេះ គឺជាគណនីប្រាក់បញ្ញើសន្សំ ហើយប្រតិបត្តិការដាក់ និង ដកប្រាក់បញ្ញើពីគណនីនេះត្រូវបានកត់ត្រាក្នុងសៀវភៅបញ្ញើសន្សំ⁷។

⁷ យកចេញពីសារណាជំនាន់ 19 ទំព័រ 5-6

ជំពូកទី៣
លទ្ធផលនៃការស្រាវជ្រាវ

ជំពូកទី៣

អត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារអេស៊ីលីដា ភីអិលស៊ី

៣.១ ស្ថានភាពទូទៅរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី



ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទានដោយស្ថាបនិកមួយក្រុមដូចខាងក្រោម ។ តាំងពីពេលចាប់ផ្តើមដំបូង អេស៊ីលីដាបានទទួលការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗជាច្រើន ដូចមាននៅក្នុងតារាងកិត្តិយសដែលយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ។

ការពង្រីកបណ្តាញប្រតិបត្តិការគ្របដណ្តប់គ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់ធនាគារ ក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាព គឺជាកត្តាធំពីរដែលធ្វើឱ្យក្រុមប្រឹក្សាភិបាល

និងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថា ធនាគារ អេស៊ីលីដា គួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ។ ធ្វើបែបនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពរចនាសម្ព័ន្ធផ្នែកច្បាប់ សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួនពីមុនមកនោះទេ វាថែមទាំងផ្តល់ឱ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុនបន្ថែម (ដូចជាការបន្ថែមដើមទុនការទទួលប្រាក់បញ្ញើសាធារណៈ ឬការទទួលប្រាក់កម្ចីពាណិជ្ជកម្ម រវាងធនាគារដូចគ្នា) សម្រាប់គាំទ្រដល់ការពង្រីក ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដែលជាអាជីវកម្មស្នូលរបស់ខ្លួន ។

ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (USAID) កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឱ្យកម្មវិធីកម្លាយខ្លួនរយៈពេលបីឆ្នាំមួយ ត្រូវបានលើកឡើងនៅឆ្នាំ១៩៩៨ ហើយសម្រេចជោគជ័យ ដោយទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស នៅក្នុងខែតុលា ឆ្នាំ២០០០ ។

នៅក្នុងដំណើរការកម្លាយខ្លួននេះ អង្គការក្រៅរដ្ឋាភិបាលអេស៊ីលីដា បានបង្វែរទ្រព្យសកម្ម និងបំណុលក្នុងដែនអតិថិជន (ប្រាក់កម្ចីរយៈពេលវែង ដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ធនាគារ អេស៊ីលីដា ដែលទើបបង្កើតថ្មី ដោយប្តូរត្រឡប់ទៅវិញជាភាគហ៊ុន ៤៤,៩១% របស់ធនាគារស្មើនឹង ៤ លានដុល្លារអាមេរិក សមាគមបុគ្គលិកអេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស) ដែលបានបង្កើតឡើងដោយមូលនិធិរបស់បុគ្គលិក បានទិញភាគហ៊ុនចំនួន ៦,០៩% ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានបែងចែកទៅឱ្យភាគហ៊ុនិកបរទេសចំនួនបួនគឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក), DEG (ប្រទេសអាល្លឺម៉ង់), FMO និង ធនាគារទ្រីយ៉ូដូស (ប្រទេសហុល្លង់ដ៍) ។ នាពេលអនាគត ធនាគារ អេស៊ីលីដា អាចនឹងមានវត្តមាននៅក្នុងទីផ្សារភាគហ៊ុន ក្នុងពេលសមស្របណាមួយ ។

បន្ទាប់ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេដងឡើងវិញ ១៣លានដុល្លារអាមេរិក ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរឈ្មោះមកជា "ធនាគារអេស៊ីលីដា ភីអិលស៊ី" ។

ក្នុងឆ្នាំ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ទីផ្សារបានប្រមាណ ១៣,៤៥% នៃទំហំទ្រព្យសកម្មសរុប ១៣,៣៣% (សមតុល្យឥណទាន) និង៣១,៤១% (ចំនួនឥណទាន) នៃទំហំទីផ្សារឥណទានសរុប, និង ១៦,៨០% (សមតុល្យប្រាក់បញ្ញើ) និង ២៧,៣៦% (ចំនួនគណនី) នៃទំហំទីផ្សារប្រាក់បញ្ញើសរុប នៅក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា (មិនរាប់បញ្ចូលស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាល) ។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុប ៩,៣៣ ពាន់លានដុល្លារអាមេរិក, ប្រាក់បញ្ញើ ៦,៧៨ ពាន់លានដុល្លារអាមេរិក, និងសមតុល្យឥណទាន ៦,៣៦ ពាន់លានដុល្លារអាមេរិក នៅលើដៃអតិថិជនជាង ៥២ ម៉ឺននាក់ ដែលក្នុងនោះមាន ៥៤,៧៥% ជាស្រ្តី ។ ធនាគារមាន បុគ្គលិកសរុប ១២.២៤១នាក់ កំពុងបម្រើការងារនៅក្នុង ២៦៤សាខា គ្រប់ខេត្ត-រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ។

ក្រៅពីសេវាឥណទាន និងសេវាបញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មានបម្រើជូននូវសេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេសតាមរយៈ Western Union, MoneyGram, Ria Money Transfer, Thunes និង Swift ។ យើងខ្ញុំមាន សេវាប័ណ្ណ សេវាឌីជីថល សេវាហិរញ្ញប្បទានពាណិជ្ជកម្ម និង សេវាចាត់ចែងសាច់ប្រាក់ និងសេវាធនាគារដទៃជាច្រើនទៀត ។

ការិយាល័យកណ្តាល របស់ធនាគារ អេស៊ីលីដា មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា ។

៣.១.១ ប្រវត្តិរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី

ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដាត្រូវបានបង្កើតឡើងនៅក្នុងខែមករាឆ្នាំ១៩៩៣ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុតនិងខ្នាតតូចតាមរយៈការផ្តល់ឥណទានដោយស្ថាបនិកមួយក្រុមដូចខាងក្រោម ។ តាំងពីពេលចាប់ផ្តើមដំបូងអេស៊ីលីដាបានទទួលការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗជាច្រើនដូចមាននៅក្នុងតារាងកិត្តិយសដែលយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ។

ការពង្រីកបណ្តាញប្រតិបត្តិការគ្របដណ្តប់គ្រប់ខេត្ត- រាជធានីក្នុងព្រះរាជាណាចក្រកម្ពុជានិងសមត្ថភាពរបស់ធនាគារក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាពគឺជាកត្តាធំពីរដែលធ្វើឱ្យក្រុមប្រឹក្សាភិបាលនិងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថាធនាគារ អេស៊ីលីដា គួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ។ ធ្វើ បែបនេះមិនត្រឹមតែជួយពង្រឹងស្ថិរភាពរចនាសម្ព័ន្ធផ្នែកច្បាប់សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួនពីមុនមកនោះទេវាថែមទាំងផ្តល់ឱ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុនបន្ថែម(ដូចជា ការបន្ថែមដើមទុនការទទួលប្រាក់បញ្ញើសាធារណៈ ឬ ការទទួលប្រាក់កម្ចីពាណិជ្ជកម្មរវាងធនាគារដូចគ្នា) សម្រាប់គាំទ្រដល់ការពង្រីកការផ្តល់សេវាមីក្រូហិរញ្ញវត្ថុដែលជាអាជីវកម្មស្នូលរបស់ខ្លួន ។

ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ នៃ សហរដ្ឋអាមេរិក (USAID) កម្មវិធីអភិវឌ្ឍន៍វិស័យឯកជន តំបន់ ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឱ្យ កម្មវិធីកម្លាយខ្លួន រយៈពេល បី ឆ្នាំមួយត្រូវបានលើកឡើងនៅឆ្នាំ ១៩៩៨ ហើយសម្រេចជោគជ័យដោយទទួលបានអាជ្ញាប័ណ្ណ ជាធនាគារ ឯកទេស នៅក្នុងខែ តុលា ឆ្នាំ ២០០០ ។

នៅក្នុងដំណើរការកម្លាយខ្លួននេះអង្គការក្រៅរដ្ឋាភិបាល អេស៊ីលីដា ដើមបានបង្វែរ ទ្រព្យសកម្ម និងបំណុលក្នុង ដៃអតិថិជន(ប្រាក់កម្ចីរយៈពេលវែងដែលទទួលបានពីម្ចាស់ជំនួយ)ទៅកាន់ធនាគារ អេស៊ីលីដាដែលទើបបង្កើតថ្មីដោយប្តូរត្រឡប់ទៅវិញជាកាតហ៊ុន ៤៤,៩១% របស់ធនាគារស្មើ នឹង ៤ លានដុល្លារអាមេរិក សមាគមបុគ្គលិក អេស៊ីលីដា (ក្រុមហ៊ុន អេអេស អេអ៊ីន) ដែលបានបង្កើតឡើង ដោយមូលនិធិរបស់បុគ្គលិកបានទិញ ភាគហ៊ុនចំនួន ៦,០៩% ហើយចំណែកដែល នៅ សល់ ៤៩% ទៀត ត្រូវបានបែងចែកទៅឱ្យភាគហ៊ុនិកបរទេសចំនួន បួន គឺសាជីវកម្ម ហិរញ្ញវត្ថុ អន្តរជាតិ (សាខារបស់ ធនាគារ ពិភពលោក), DEG (ប្រទេស អាល្លឺម៉ង់), FMO និង ធនាគារ ទ្រីយ៉ូដូស (ប្រទេស ហុល្លង់ដ៍) ។ នាពេល អនាគតធនាគារ អេស៊ីលីដា អាចនឹងមានវត្តមាននៅក្នុងទីផ្សារភាគហ៊ុនក្នុងពេលសមស្របណាមួយ ។

បន្ទាប់ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេរជាបី ឡើងដល់ ១៣ លានដុល្លារអាមេរិក ធនាគារ អេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជនៅថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០០៣ ហើយត្រូវប្តូរឈ្មោះ មកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។ សូមចុចទីនេះ សម្រាប់ប្រវត្តិនៃការបង្កើនដើមទុននិងភាគហ៊ុនិក របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ក្នុងឆ្នាំ ២០២៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី កាន់កាប់ទីផ្សារបានប្រមាណ ១៣,៤៥% នៃទីហំទ្រព្យសកម្ម សរុប, ១៣,៣៣% (សមតុល្យ ឥណទាន) និង ៣១,៤១% (ចំនួនឥណទាន) នៃទីហំទីផ្សារ

ឥណទានសរុប, និង ១៦,៨០% (សមតុល្យប្រាក់បញ្ញើ) និង ២៧,៣៦% (ចំនួនគណនី) នៃទំហំទីផ្សារប្រាក់បញ្ញើសរុបនៅក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា (មិនរាប់បញ្ចូលស្ថាប័ន មីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាល) ។

បច្ចុប្បន្នធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុប ៩,៣៣ ពាន់លានដុល្លារអាមេរិក, ប្រាក់បញ្ញើ ៦,៧៨ ពាន់លានដុល្លារអាមេរិក, និងសមតុល្យឥណទាន ៦,៣៦ ពាន់លានដុល្លារអាមេរិក នៅលើដៃអតិថិជនជាង ៥២ ម៉ឺននាក់ ដែលក្នុងនោះ មាន ៥៤,៧៥% ជាស្រ្តី ។ ធនាគារមាន បុគ្គលិកសរុប ១២.២៤១ នាក់កំពុងបម្រើការងារនៅក្នុង ២៦៤ សាខាគ្រប់ខេត្ត- រាជធានីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីសេវាឥណទាននិងសេវា បញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មានបម្រើជូននូវ សេវាផ្ទេរប្រាក់ ក្នុង និងក្រៅប្រទេសតាមរយៈ Western Union, MoneyGram, Ria Money Transfer, Thunes និង Swift ។ យើងខ្ញុំមានសេវាប័ណ្ណ សេវាឌីជីថលសេវាហិរញ្ញប្បទាន ពាណិជ្ជកម្មនិងសេវាចាត់ចែងសាច់ប្រាក់ និងសេវាធនាគារដទៃជាច្រើនទៀត។

ការិយាល័យកណ្តាលរបស់ធនាគារ អេស៊ីលីដា មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញជាមួយនឹង បណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា^៨។

៣.១.២ ទស្សនៈ បេសកកម្ម និង គតិពេចន៍ របស់ធនាគារអេស៊ីលីដា ភីអិលស៊ី

ក.ទស្សនៈ

ជាធនាគារពាណិជ្ជនាំមុខដែលលោកអ្នកជឿទុកចិត្តបំផុតនៅប្រទេសកម្ពុជា ក្នុងការផ្តល់ និងបម្រើសេវាកម្មហិរញ្ញវត្ថុ ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។

ខ.បេសកកម្ម

ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តន៍ និងសុវត្ថិភាព ដើម្បីជាមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថានប្រកបដោយកម្រិតខ្ពស់បំផុត ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង និងបង្កើនអត្ថប្រយោជន៍ជូនដល់គ្រប់ភាគីពាក់ព័ន្ធព្រមាញ់ទាំងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលប្រកបដោយនិរន្តរភាព។

គ.គតិពេចន៍

ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត^៩។

^៨ https://www.acledabank.com.kh/kh/Khm/ff_history (03-03-24)

^៩ https://www.acledabank.com.kh/kh/khm/ff_vision_mission (12.03.2024)

៣.១.៣ នីមិត្តសញ្ញារបស់ធនាគារអេស៊ីលីដា ភីអិលស៊ី
ក. នីមិត្តសញ្ញា



ខ. អត្ថន័យនៃរូបសញ្ញា

នីមិត្តសញ្ញារបស់ ធនាគារ អេស៊ីលីដា មាន៣ណ៍ ស មាស និង ខៀវទឹកប៊ឹក

- ៣ណ៍ ស៖ អភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព)
- ៣ណ៍ មាស៖ គុណតម្លៃ និងគុណភាព
- ៣ណ៍ ខៀវទឹកប៊ឹក៖ សាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព

រីឯ៣ណ៍ទាំងបីបញ្ចូលគ្នា ប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះជាល និងអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព¹⁰។

¹⁰ https://www.acledabank.com.kh/kh/khm/md_logo (12.03.2024)

[illegible]

៣.១.៤ ស្ថាប័នជាដៃគូ និងសមាជិក របស់ធនាគារអេស៊ីលីដា ភីអិលស៊ី ក. ដៃគូជាមួយស្ថាប័ន

ធនាគារ អេស៊ីលីដា ចាប់ដៃគូជាមួយស្ថាប័ន មានកិត្យានុភាពជាច្រើន ដែលនេះបង្ហាញពីការចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍ពាណិជ្ជកម្ម¹¹។



ខ.សមាជិករបស់ស្ថាប័ន

ធនាគារ អេស៊ីលីដា ជាសមាជិករបស់ស្ថាប័ន មានកិត្យានុភាពជាច្រើន ដែលនេះបង្ហាញពីការចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍ពាណិជ្ជកម្ម¹²។



¹¹ https://www.acledabank.com.kh/kh/khm/cu_weblink (12.03.2024)

¹² https://www.acledabank.com.kh/kh/khm/cu_weblink (12.03.2024)

៣.១.៥ ក្រុមប្រឹក្សាភិបាល



លោក ឆាយ សៀន
ប្រធានក្រុមប្រឹក្សាភិបាល




បណ្ឌិត អ៊ិន ចាន់នី
អភិបាល



លោក Pieter Kooi
អភិបាល



លោកស្រី ភូរី តេនា
អភិបាល



លោក Stéphane MANGIAVACCA
អភិបាល



លោក Kyosuke Hattori
អភិបាល



លោក Albertus Bruggink
អភិបាល



បណ្ឌិត ហេង ឌីណា
អភិបាល



លោក កាយ ឡូត
អភិបាល

៣.២ សេវាប្រាក់បញ្ញើរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី

៣.២.១ សេវាប្រាក់បញ្ញើសម្រាប់ក្រុមហ៊ុន

មូលហេតុចម្បងមួយចំនួនដែលធ្វើឱ្យធនាគារអេស៊ីលីដា ភីអិលស៊ី ជាដៃគូដ៏ល្អបំផុតសម្រាប់ការពារទ្រព្យសម្បត្តិរបស់លោកអ្នក រួមមាន ៖

- ធនាគារ អេស៊ីលីដា មានទ្រព្យសរុបចំនួន ៦,៥៥ ពាន់លានដុល្លារអាមេរិក (គិតត្រឹមដំណាច់ឆ្នាំ ២០២០) ។
- ធនាគារ អេស៊ីលីដា មានភាគហ៊ុនអន្តរជាតិដែលជាស្ថាប័ននាំមុខ និងល្បីល្បាញក្នុងពិភពលោក ។
- ធនាគារ អេស៊ីលីដា មានចំនួនអតិថិជនជាងពីរលាននាក់ដែលបាន និងកំពុងប្រើប្រាស់ផលិតផលសេវាកម្មរបស់ធនាគារគ្រប់ប្រភេទ ។
- ធនាគារ អេស៊ីលីដា ជា "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" ឈានមុខគេ ព្រមទាំងមានបណ្តាញប្រតិបត្តិការធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា និងបានវិនិយោគទៅក្រៅប្រទេសមុនគេបង្អស់មានប្រទេសឡាវ និងមីយ៉ាន់ម៉ា។
- ធនាគារ អេស៊ីលីដា ទទួលបានពានរង្វាន់ជាក្រុមហ៊ុនរីកចម្រើនលំដាប់ថ្នាក់ពិភពលោក របស់វេទិកាសេដ្ឋកិច្ចពិភពលោក និងត្រូវបានជ្រើសរើសឱ្យក្លាយជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០១៤។
- ធនាគារ អេស៊ីលីដា បានទិញសេវារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងធំៗទូទាំងពិភពលោក ដើម្បីការពារទ្រព្យសម្បត្តិរបស់ធនាគារ ក៏ដូចជាទ្រព្យសម្បត្តិរបស់អតិថិជន និងសាធារណជនទូទៅដែលប្រើប្រាស់សេវារបស់ធនាគារ អេស៊ីលីដា ។
- ធនាគារ អេស៊ីលីដា ជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ពីស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ Standard & Poor's និង GIIRS ។

បច្ចុប្បន្ននេះសេវាប្រាក់បញ្ញើរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី មាន៤ដូចមានរៀបរាប់ជូនខាងក្រោម ៖

- ក.គណនីបញ្ញើសំចៃ(Savings Account)
- ខ.គណនីបញ្ញើតាមតម្រូវការ (Demand Deposit Account)
- គ.ប្រាក់បញ្ញើមានកាលកំណត់(Term Deposit)

យ.គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត(Monk Account And Pagoda Fund Account)

លក្ខខណ្ឌតម្រូវ

សេវានេះ សម្រាប់ផ្តល់ជូនដល់ជនគ្រប់រូបដែលជានីតិជន និងមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ដូចជា ៖ អ្នកប្រកបរបររកស៊ីផ្សេងៗ ស្រ្តីមេផ្ទះ សិស្ស និស្សិត បុគ្គលិក កម្មករ មន្ត្រីរាជការ ។ល។ អង្គភាព នានាដែលជានីតិបុគ្គល ដូចជា ៖ ក្រុមហ៊ុន អង្គការ គម្រោងអភិវឌ្ឍន៍នានា មន្ទីរ ក្រសួងនានារបស់រាជរដ្ឋាភិបាល ។ល។ អាចបើកគណនីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬបើកក្នុងនាមអង្គភាពនានាបាន ។

➢ ឯកត្តជន

ចំពោះជនជាតិខ្មែរ អតិថិជនត្រូវមានឯកសារមួយក្នុងចំណោមឯកសារខាងក្រោម ៖

- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន ដែលនៅមានសុពលភាពយ៉ាងតិច បីខែ ឬ សៀវភៅគ្រួសារ (ករណីអតិថិជនជាមេគ្រួសារ) ឬ សៀវភៅគ្រួសារ (ករណីអតិថិជនជាសមាជិកគ្រួសារ) ឬសៀវភៅស្នាក់នៅ ដោយត្រូវភ្ជាប់ឯកសារផ្សេងៗដែលមានរូបថត ដូចជា អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ឬអត្តសញ្ញាណប័ណ្ណការងារ ឬប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់ខ្លួនសិស្ស-និស្សិត ជាដើម

ចំពោះជនជាតិបរទេស អតិថិជនត្រូវមាន ៖

- លិខិតឆ្លងដែន ដែលនៅមានសុពលភាពយ៉ាងតិច បីខែ
- អាសយដ្ឋានពិតប្រាកដដែលអាចទាក់ទងបាននៅកម្ពុជា ដោយមានបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពីថ្នាក់មានសមត្ថកិច្ចរបស់ស្ថាប័នកំពុងបម្រើការងារ ឬកិច្ចសន្យាការងារ ឬកិច្ចសន្យាអាជីវកម្មជាមួយដៃគូជំនួញនៅកម្ពុជា ឬលិខិតបញ្ជាបេសកកម្មពីក្រៅប្រទេសរបស់ស្ថាប័នដែលអាចទុកចិត្តបាន
- លេខទូរស័ព្ទ ទូរសារ ឬអ៊ីម៉ែល ដែលអាចទាក់ទងបាន ។

➢ នីតិបុគ្គល

- អនុស្សរណៈ និងលក្ខន្តិកៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ភាពជាដៃគូ ដែលសមស្របតាមសភាពជាក់ស្តែង
- ឯកសារសម្គាល់អត្តសញ្ញាណរបស់ម្ចាស់គណនី
- លិខិតអនុញ្ញាតអាជីវកម្ម ឬឱ្យដំណើរការអង្គភាព
- ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតំលៃបន្ថែម លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធ ឬលិខិតប្រកាសពន្ធផ្សេងៗ ដែលមានលិខិតអត្តសញ្ញាណកម្មសារពើពន្ធ
- ឯកសារសម្គាល់អត្តសញ្ញាណរបស់នាយក ភាគហ៊ុនិក ឬដៃគូ
- សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ឬនាយកគ្រប់គ្រង លើការបើកគណនី
- លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាតំណាងឱ្យក្រុមហ៊ុន ឬអាជីវកម្ម
- ឯកសារពាក់ព័ន្ធផ្សេងៗទៀត ។

ព័ត៌មាន និងលក្ខខណ្ឌតម្រូវផ្សេងៗសម្រាប់បើកគណនីពីក្រៅប្រទេស

ធនាគារអេស៊ីលីដា អនុញ្ញាតឱ្យលោកអ្នក ដែលរស់នៅ ឬមានទីតាំងប្រតិបត្តិការអាជីវកម្មនៅ បរទេស អាចបើកគណនីធ្វើប្រតិបត្តិការដក-ដាក់ប្រាក់ ឬផ្ទេរប្រាក់ និងបិទគណនីពីក្រៅប្រទេស ជាមួយ ធនាគារអេស៊ីលីដា ដោយអនុលោមទៅតាមលក្ខខណ្ឌទាំងឡាយរបស់ធនាគារអេស៊ីលីដា និងច្បាប់របស់ព្រះ រាជាណាចក្រកម្ពុជា ។

➢ ឯកត្តជន

ចំពោះជនជាតិខ្មែរ អតិថិជនត្រូវមានឯកសារមួយក្នុងចំណោមឯកសារខាងក្រោម ៖

- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- លិខិតឆ្លងដែន ដែលនៅមានសុពលភាពយ៉ាងតិច បីខែ
- សៀវភៅគ្រួសារ (ករណីអតិថិជនជាមេគ្រួសារ)
- សៀវភៅគ្រួសារ (ករណីអតិថិជនជាសមាជិកគ្រួសារ) ឬសៀវភៅស្នាក់នៅ ដោយត្រូវភ្ជាប់ឯកសារ ផ្សេងៗដែលមានរូបថត ដូចជា អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ឬអត្តសញ្ញាណប័ណ្ណការងារ ឬប័ណ្ណ បើកបរ ឬប័ណ្ណសម្គាល់ខ្លួនសិស្ស-និស្សិត ជាដើម

ចំពោះជនជាតិបរទេស អតិថិជនត្រូវមាន ៖

- លិខិតឆ្លងដែន ដែលនៅមានសុពលភាពយ៉ាងតិច បីខែ
- អាសយដ្ឋានពិតប្រាកដដែលអាចទាក់ទងបាននៅកម្ពុជា ដោយមានបញ្ជាក់ទីលំនៅចេញដោយអាជ្ញា ធរមានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពីថ្នាក់មានសមត្ថកិច្ចរបស់ស្ថាប័នកំពុងបម្រើការងារ ឬកិច្ចសន្យា ការងារ ឬកិច្ចសន្យាអាជីវកម្មជាមួយដៃគូជំនួញនៅកម្ពុជា ឬលិខិតបញ្ជាក់បេសកកម្មពីក្រៅប្រទេស របស់ស្ថាប័នដែលអាចទុកចិត្តបាន
- លេខទូរស័ព្ទ ទូរសារ ឬអ៊ីម៉ែល ដែលអាចទាក់ទងបាន ។

➢ នីតិបុគ្គល

- អនុស្សរណៈ និងលក្ខន្តិកៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ភាពជាដៃគូ ដែលសមស្របតាមសភាព ជាក់ស្តែង
- ឯកសារសម្គាល់អត្តសញ្ញាណរបស់ម្ចាស់គណនី
- លិខិតអនុញ្ញាតអាជីវកម្ម ឬឱ្យដំណើរការអង្គភាព
- ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតំលៃបន្ថែម លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធ ឬលិខិត ប្រកាសពន្ធផ្សេងៗ ដែលមានលិខិតអត្តសញ្ញាណកម្មសារពើពន្ធ
- ឯកសារសម្គាល់អត្តសញ្ញាណរបស់នាយក ភាគហ៊ុនិក ឬដៃគូ
- សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ឬនាយកគ្រប់គ្រង លើការបើកគណនី
- លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាតំណាងឱ្យក្រុមហ៊ុន ឬអាជីវកម្ម
- ឯកសារពាក់ព័ន្ធផ្សេងៗទៀត ¹³។

¹³ សេវាបញ្ជី-សន្សំ (acledabank.com.kh)(24-06-2024)

ក. គណនីបញ្ញើសំចៃ(Savings Account)

លក្ខខណ្ឌតម្រូវ

- ប្រាក់តម្កល់ដំបូង ៖ មិនមាន ។
- សមតុល្យអប្បបរមា ៖ មិនមាន ។
- មិនគិតថ្លៃសេវាក្នុងការបើក ឬបិទគណនី។
- ផ្តល់ជូនប័ណ្ណព័ត៌មានគណនីដោយឥតគិតថ្លៃ និងគិតថ្លៃ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០ បាត ឬសមមូលជាមួយប្រាក់ផ្សេងៗទៀត លើការប្រើប្រាស់សៀវភៅប្រាក់បញ្ញើសំចៃ។
- ផ្តល់ជូនរបាយការណ៍គណនី តាមតម្រូវការ (មិនគិតថ្លៃសម្រាប់ការស្នើសុំត្រឹម២ខែ) ។ គិតថ្លៃ ៨.០០០រៀល, ២ដុល្លារ, ៨០បាត ឬសមមូល ក្នុងមួយខែ នៃចំនួនខែដែលលើសពី២ខែ។
- លោកអ្នកអាចគ្រប់គ្រងលើទិន្នន័យចំណូល និងចំណាយលើរាល់ការប្រតិបត្តិការនៅក្នុងរបាយការណ៍គណនី ឬសៀវភៅគណនីរបស់លោកអ្នកបានយ៉ាងសុក្រឹត ឬទទួលសារជូនដំណឹងព័ត៌មានគណនីតាមរយៈទូរស័ព្ទដៃ (ជាសេវាបន្ថែម)។
- យើងខ្ញុំបម្រើលោកអ្នកជាមួយនឹងបណ្តាញបច្ចេកវិទ្យាព័ត៌មានទំនើប គ្របដណ្តប់គ្រប់ខេត្ត-រាជធានី ដើម្បីធានាដល់ភាពងាយស្រួល ក្នុងការប្រើប្រាស់គណនីរបស់លោកអ្នកនៅគ្រប់ទីកន្លែងដែលមានការិយាល័យយើងខ្ញុំ¹⁴។

ខ.គណនីបញ្ញើតាមតម្រូវការ(Demand Deposit Account)

បុគ្គលគ្រប់រូបរមែងតែចង់ស្វែងរកកន្លែងគួរឱ្យជឿទុកចិត្ត សម្រាប់ធ្វើប្រាក់ដើម្បីឱ្យការប្រើប្រាស់ មានភាពងាយស្រួល និងមានសុវត្ថិភាព ។ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងអស់ដូចបានរៀបរាប់ខាងលើពីធនាគារ អេស៊ីលីដា ។

ការសម្រេចចិត្តបើកគណនីបញ្ញើតាមតម្រូវការជាមួយធនាគារ អេស៊ីលីដា លោកអ្នកនឹងទទួលបានសុវត្ថិភាពខ្ពស់ ហើយលោកអ្នកអាចធ្វើជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ប្រាក់បាតថៃ ប្រាក់អឺរ៉ូ ។

ភាពងាយស្រួល

ធនាគារ អេស៊ីលីដា ក៏អិលស៊ី ជាកន្លែងដែលផ្តល់សុវត្ថិភាព និងភាពជឿទុកចិត្តក្នុងការថែរក្សាប្រាក់ ជួយសន្សំប្រាក់ សន្សំពេលវេលា និងផ្តល់ភាពងាយស្រួលក្នុងការចាត់ចែងហិរញ្ញវត្ថុរបស់លោកអ្នក ។ លោកអ្នកអាចប្រើគណនីរបស់ខ្លួនបាននៅគ្រប់ការិយាល័យទាំង២៦៤ នៅគ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនចាំបាច់កាន់សាច់ប្រាក់ច្រើនតាមខ្លួនរបស់លោកអ្នកទេ¹⁵។

គ. ប្រាក់បញ្ញើមានកាលកំណត់(Term Deposit)

យើងខ្ញុំបានដឹងថាលោកអ្នកតែងតែផ្ដោតលើការស្វែងរកកន្លែងដែលមានសុវត្ថិភាព និងគួរឱ្យជឿទុកចិត្តក្នុងការថែរក្សាប្រាក់ឱ្យគង់វង្ស ហើយរំពឹងថាវានឹងកើនឡើងសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងគម្រោងអ្វីមួយ ឬដើម្បីគ្រួសារនាពេលអនាគត ដោយរួមបញ្ចូលទាំងអត្រាការប្រាក់ដ៏សមរម្យ ។ ដូច្នេះ

¹⁴ [https://www.acledabank.com.kh/kh/khm/ps_desavingacc?t=b\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_desavingacc?t=b(24-06-24))

¹⁵ [https://www.acledabank.com.kh/kh/khm/ps_dedemandacc?t=b\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_dedemandacc?t=b(24-06-24))

ជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក គឺការដាក់ប្រាក់បញ្ញើមានកាលកំណត់ ជាមួយនឹង ធនាគារ អេស៊ីលីដា ក៏អិលស៊ី ។

ដាក់ប្រាក់បញ្ញើមានកាលកំណត់ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ដ៏ល្អគួរជាទីពេញចិត្ត ។ លោកអ្នកអាចជ្រើសរើសសន្សំជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាត តាមសេចក្តីត្រូវការ ។ លោកអ្នកក៏មានជម្រើសក្នុងការទទួលយកការប្រាក់តាមបីរបៀប ៖ ទទួលការប្រាក់រៀងរាល់ខែ ទទួលការប្រាក់រៀងរាល់បីខែ ឬទទួលការប្រាក់នៅពេលដល់កាលកំណត់ ។

លក្ខខណ្ឌតម្រូវ

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងភ្នាក់ងារបម្រើអតិថិជននៅសាខាធនាគារអេស៊ីលីដា ឬក៏ការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង)

បំពេញពាក្យសុំចុះឈ្មោះបើកគណនីឯកត្តជន

បំពេញពាក្យសុំដាក់ប្រាក់បញ្ញើមានកាលកំណត់ ដោយជ្រើសរើសយកជម្រើសណាមួយ (គិតការប្រាក់ជារៀងរាល់ខែ ឬគិតការប្រាក់ដល់ថ្ងៃកំណត់) និងលិខិតគំរូហត្ថលេខាទំហំប្រាក់ដើមអប្បបរមាត្រឹមតែ៖

- បញ្ចុះ-ម៉ាស៊ីន * ៖ ២.០០០.០០០រៀល ៥០០ដុល្លារអាមេរិក ២០.០០០បាត
- អេស៊ីលីដាម៉ូបាល៖ ៤០០.០០០រៀល ១០០ដុល្លារអាមេរិក
- អេស៊ីលីដាអ៊ិនធើណែត៖ ៤០០.០០០រៀល ១០០ដុល្លារអាមេរិក ៤.០០០បាត ¹⁶។

យ. គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត(Monk Account And Pagoda Fund Account)

គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត ជាសេវាប្រាក់បញ្ញើមួយប្រភេទរបស់ធនាគារ អេស៊ីលីដា ក៏អិលស៊ី ដែលអនុញ្ញាតប្រគេនព្រះសង្ឃ អង្គភាពព្រះពុទ្ធសាសនា (វត្ត) និងសមាគមព្រះពុទ្ធសាសនា អាចបើកគណនីបញ្ញើ-សន្សំ សម្រាប់គ្រប់គ្រង និងចាត់ចែងសាច់ប្រាក់ មូលនិធិវត្ត ឬបច្ច័យផ្សេងៗ ។

លក្ខណៈពិសេស

- គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត ជាប្រភេទគណនីចរន្ត គណនីបញ្ញើសំចៃ គណនីបញ្ញើតាមតម្រូវការ ឬប្រាក់បញ្ញើមានកាលកំណត់ គ្រប់ប្រភេទ អាស្រ័យតាមតម្រូវការជាក់ស្តែងរបស់អតិថិជន។
- មិនតម្រូវឱ្យដាក់ប្រាក់តម្កល់ដំបូង និងមានសមតុល្យគណនីអប្បបរមាឡើយ ។
- ប្រភេទរូបិយប័ណ្ណ ជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាត ។ល។

ឯកសារគាំទ្រសម្រាប់បើកគណនី

គណនីព្រះសង្ឃ (រូបវន្តបុគ្គល)

១. គណនីផ្ទាល់ខ្លួនសម្រាប់ព្រះសង្ឃជាជនជាតិខ្មែរ

- លិខិតសម្គាល់ព្រះសង្ឃ (ឆាយា សង្ឃដីកា ឬសុទ្ធិប័ត្រ) ច្បាប់ដើម ដែលមានបិទរូបថត ។
- អាសយដ្ឋានទំនាក់ទំនង មានបញ្ជាក់ក្នុងលិខិតសម្គាល់ព្រះសង្ឃ ។
- មានលេខទូរស័ព្ទចល័ត និងអ៊ីម៉ែល ។

¹⁶ [https://www.acledabank.com.kh/kh/khm/ps_defixeddeposit?t=b\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_defixeddeposit?t=b(24-06-24))

២. គណនីផ្ទាល់ខ្លួនសម្រាប់ព្រះសង្ឃជាជនជាតិបរទេស

- លិខិតសម្គាល់ព្រះសង្ឃ និងលិខិតឆ្លងដែនច្បាប់ដើម ដែលមានបិទរូបថត ច្បាស់លាស់ ត្រឹមត្រូវ គ្មានស្នាមបិទថ្មី កោសលុប ឬចំណុចសង្ស័យផ្សេងៗ និងនៅមានសុពលភាពយ៉ាងតិច ៣ខែ (គិតចាប់ពីថ្ងៃទទួលឯកសារ) ។
- លិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពីចៅអធិការវត្តដែលព្រះសង្ឃគង់ (ស្នាក់) នៅ ។
- លេខទូរស័ព្ទចល័ត និងអ៊ីម៉ែល ។

គណនីរួម

- គណនីរួមរវាងជនជាតិខ្មែរ ៖ សមាជិកគណនីមួយរូបៗ ត្រូវផ្តល់ឯកសារដូចការបើកគណនីផ្ទាល់ខ្លួន ដូចចំណុចទី១ ខាងលើ និង/ឬលិខិតសម្គាល់អត្តសញ្ញាណសមាជិកគណនីជាគ្រហស្ថ ។
- គណនីរួមរវាងជនជាតិបរទេស ៖ សមាជិកគណនីមួយរូបៗ ត្រូវផ្តល់ឯកសារដូចការបើកគណនីផ្ទាល់ខ្លួន ដូចចំណុចទី២ ខាងលើ និង/ឬលិខិតឆ្លងដែនសមាជិកគណនីជាគ្រហស្ថ ។
- គណនីរួមរវាងជនជាតិខ្មែរ និងជនជាតិបរទេស ៖
 - ជនជាតិខ្មែរ ៖ ត្រូវផ្តល់ឯកសារដូចការបើកគណនីផ្ទាល់ខ្លួន ដូចចំណុចទី១ ខាងលើ និង/ឬលិខិតសម្គាល់អត្តសញ្ញាណសមាជិកគណនីជាគ្រហស្ថ ។
 - ជនជាតិបរទេស ៖ ត្រូវផ្តល់ឯកសារដូចការបើកគណនីផ្ទាល់ខ្លួន ដូចចំណុចទី២ ខាងលើ និង/ឬលិខិតឆ្លងដែនសមាជិកគណនីជាគ្រហស្ថ ។ ប៉ុន្តែមិនតម្រូវឱ្យបង្ហាញលិខិតបញ្ជាក់ចៅអធិការវត្ត ឬលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមទៀតឡើយ ។

គណនីមូលនិធិវត្ត (នីតិបុគ្គល)

- ឯកសារសម្គាល់អត្តសញ្ញាណរបស់សមាជិកគណនី ដូចជា លិខិតសម្គាល់ព្រះសង្ឃ និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន របស់គណៈកម្មការវត្ត ឬគណៈគ្រប់គ្រងសមាគមព្រះពុទ្ធសាសនា ។
- សេចក្តីសម្រេចស្តីពីការតែងតាំងចៅអធិការវត្ត ឬប្រធានសមាគមព្រះពុទ្ធសាសនា ។
- រចនាសម្ព័ន្ធគ្រប់គ្រងដែលមានសមាសភាពសមាជិក-សមាជិកាគណៈកម្មការវត្ត ឬគណៈគ្រប់គ្រងសមាគមព្រះពុទ្ធសាសនា ។
- លក្ខន្តិកៈរបស់វត្ត ឬសមាគមព្រះពុទ្ធសាសនា ដែលសមស្របតាមសភាពជាក់ស្តែង ។
- លិខិតអនុញ្ញាត ឬសេចក្តីសម្រេចរបស់ក្រសួងធម្មការ និងសាសនា ដូចជា ៖ សេចក្តីសម្រេចឱ្យដំណើរការវត្ត ឬលិខិតអនុញ្ញាតដែលពាក់ព័ន្ធនឹងឈ្មោះរបស់វត្ត ឬវិញ្ញាបនបត្រសមាគម ។ល។
- សេចក្តីសម្រេចចិត្តរបស់ចៅអធិការ ប្រធានគណៈកម្មការវត្ត ឬប្រធានសមាគមព្រះពុទ្ធសាសនាលើការបើកគណនី ។
- លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាតំណាងឱ្យវត្ត ឬសមាគមព្រះពុទ្ធសាសនា ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត ។

- រាល់ឯកសារទាំងអស់ខាងលើ តម្រូវឱ្យផ្តល់ជាភាសាខ្មែរ ឬភាសាអង់គ្លេស ឬបកប្រែជាផ្លូវការមកជាភាសាខ្មែរ ឬភាសាអង់គ្លេស ¹⁷។

៣.២.២ ប្រាក់បញ្ញើសម្រាប់អតិថិជន

វិនិយោគសាច់ប្រាក់របស់លោកអ្នកជាមួយធនាគារអេស៊ីលីដា ជាប្រភពចំណូលបន្ថែម។ ប្រាក់របស់លោកអ្នកមានកំណើនជារៀងរាល់ថ្ងៃ ធ្វើឱ្យលោកអ្នកសម្រេចក្តីប្រាថ្នានិងធានាបាននូវសុវត្ថិភាពខ្ពស់។ លោកអ្នកអាចជ្រើសរើសប្រភេទគណនីសន្សំប្រាក់នៅធនាគារអេស៊ីលីដា បានតាមតម្រូវការ។

មូលហេតុចម្បងមួយចំនួនដែលធ្វើឱ្យធនាគារអេស៊ីលីដា ជាដៃគូដ៏ល្អបំផុតសម្រាប់ការពារទ្រព្យសម្បត្តិរបស់លោកអ្នក រួមមាន ៖

- ធនាគារ អេស៊ីលីដា មានទ្រព្យសរុបចំនួន ៦,៥៥ ពាន់លានដុល្លារអាមេរិក (គិតត្រឹមដំណាច់ឆ្នាំ ២០២០)
- ធនាគារ អេស៊ីលីដា មានភាគហ៊ុនិកអន្តរជាតិដែលជាស្ថាប័ននាំមុខ និងល្បីល្បាញក្នុងពិភពលោក ។
- ធនាគារ អេស៊ីលីដា មានចំនួនអតិថិជនជាងពីរលាននាក់ដែលបាន និងកំពុងប្រើប្រាស់ផលិតផលសេវាកម្មរបស់ធនាគារគ្រប់ប្រភេទ ។
- ធនាគារ អេស៊ីលីដា ជា "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" ឈានមុខគេ ព្រមទាំងមានបណ្តាញប្រតិបត្តិការធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា និងបានវិនិយោគទៅក្រៅប្រទេសមុនគេបង្អស់មានប្រទេសឡាវ និងមីយ៉ាន់ម៉ា។
- ធនាគារ អេស៊ីលីដា ទទួលបានពានរង្វាន់ជាក្រុមហ៊ុនរីកចម្រើនលំដាប់ថ្នាក់ពិភពលោក របស់វេទិកាសេដ្ឋកិច្ចពិភពលោក និងត្រូវបានជ្រើសរើសឱ្យក្លាយជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០១៤។
- ធនាគារ អេស៊ីលីដា បានទិញសេវារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងធំជាងគេមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងធំៗទូទាំងពិភពលោក ដើម្បីការពារទ្រព្យសម្បត្តិរបស់ធនាគារ ក៏ដូចជាទ្រព្យសម្បត្តិរបស់អតិថិជន និងសាធារណជនទូទៅដែលប្រើប្រាស់សេវារបស់ធនាគារ អេស៊ីលីដា ។
- ធនាគារ អេស៊ីលីដា ជាធនាគារដំបូងគេនៅប្រទេសកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ពីស្ថាប័នផ្តល់ចំណាត់ថ្នាក់ធនាគារអន្តរជាតិ Standard & Poor's និង GIIRS ។

បច្ចុប្បន្ននេះសេវារបស់ធនាគារអេស៊ីលីដា ក៏អិលស៊ី មានច្រើនប្រភេទផ្សេងៗគ្នា ដូចមានរៀបរាប់ជូននៅក្នុងតារាងខាងក្រោម ៖

- ក. គណនីបញ្ញើសំចៃ(Savings Account)
- ខ. គណនីបញ្ញើតាមតម្រូវការ(Demand Deposit Account)
- គ. ប្រាក់បញ្ញើមានកាលកំណត់(Term Deposit)
- ឃ. គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត(Monk Account And Pagoda Fund Account)
- ង. គណនីអនាគតកុមារ(Future Kid Account)

¹⁷ [https://www.acledabank.com.kh/kh/khm/ps_depagodaacc?t=b\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_depagodaacc?t=b(24-06-24))

➤ ឯកត្តជន

ចំពោះជនជាតិខ្មែរ អតិថិជនត្រូវមានឯកសារមួយក្នុងចំណោមឯកសារខាងក្រោម ៖

- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន ដែលនៅមានសុពលភាពយ៉ាងតិច បីខែ ឬ សៀវភៅគ្រួសារ (ករណីអតិថិជនជាមេគ្រួសារ) ឬ សៀវភៅគ្រួសារ (ករណីអតិថិជនជាសមាជិកគ្រួសារ) ឬសៀវភៅស្នាក់នៅ ដោយត្រូវភ្ជាប់ឯកសារផ្សេងៗដែលមានរូបថត ដូចជា អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ឬអត្តសញ្ញាណប័ណ្ណការងារ ឬប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់ខ្លួនសិស្ស-និស្សិត ជាដើម

ចំពោះជនជាតិបរទេស អតិថិជនត្រូវមាន ៖

- លិខិតឆ្លងដែន ដែលនៅមានសុពលភាពយ៉ាងតិច បីខែ
- អាសយដ្ឋានពិតប្រាកដដែលអាចទាក់ទងបាននៅកម្ពុជា ដោយមានបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពីថ្នាក់មានសមត្ថកិច្ចរបស់ស្ថាប័នកំពុងបម្រើការងារ ឬកិច្ចសន្យាការងារ ឬកិច្ចសន្យាអាជីវកម្មជាមួយដៃគូជំនួញនៅកម្ពុជា ឬលិខិតបញ្ជាបេសកកម្មពីក្រៅប្រទេសរបស់ស្ថាប័នដែលអាចទុកចិត្តបាន
- លេខទូរស័ព្ទ ទូរសារ ឬអ៊ីម៉ែល ដែលអាចទាក់ទងបាន ។

➤ នីតិបុគ្គល

- អនុស្សរណៈ និងលក្ខន្តិកៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ភាពជាដៃគូ ដែលសមស្របតាមសភាពជាក់ស្តែង
- ឯកសារសម្គាល់អត្តសញ្ញាណរបស់ម្ចាស់គណនី
- លិខិតអនុញ្ញាតអាជីវកម្ម ឬឱ្យដំណើរការអង្គភាព
- ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតំលៃបន្ថែម លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធ ឬលិខិតប្រកាសពន្ធផ្សេងៗ ដែលមានលិខិតអត្តសញ្ញាណកម្មសារពើពន្ធ
- ឯកសារសម្គាល់អត្តសញ្ញាណរបស់នាយក ភាគហ៊ុនិក ឬដៃគូ
- សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ឬនាយកគ្រប់គ្រង លើការបើកគណនី
- លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាតំណាងឱ្យក្រុមហ៊ុន ឬអាជីវកម្ម
- ឯកសារពាក់ព័ន្ធផ្សេងៗទៀត ។

ព័ត៌មាន និងលក្ខខណ្ឌតម្រូវផ្សេងៗសម្រាប់បើកគណនីពីក្រៅប្រទេស

ធនាគារអេស៊ីលីដា អនុញ្ញាតឱ្យលោកអ្នក ដែលរស់នៅ ឬមានទីតាំងប្រតិបត្តិការអាជីវកម្មនៅបរទេស អាចបើកគណនីធ្វើប្រតិបត្តិការដក-ដាក់ប្រាក់ ឬផ្ទេរប្រាក់ និងបិទគណនីពីក្រៅប្រទេស ជាមួយធនាគារអេស៊ីលីដា ដោយអនុលោមទៅតាមលក្ខខណ្ឌទាំងឡាយរបស់ធនាគារអេស៊ីលីដា និងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ។

➤ ឯកត្តជន

ចំពោះជនជាតិខ្មែរ អតិថិជនត្រូវមានឯកសារមួយក្នុងចំណោមឯកសារខាងក្រោម ៖

- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ

- លិខិតឆ្លងដែន ដែលនៅមានសុពលភាពយ៉ាងតិច បីខែ
- សៀវភៅគ្រួសារ (ករណីអតិថិជនជាមេគ្រួសារ)
- សៀវភៅគ្រួសារ (ករណីអតិថិជនជាសមាជិកគ្រួសារ) ឬសៀវភៅស្នាក់នៅ ដោយត្រូវភ្ជាប់ឯកសារផ្សេងៗដែលមានរូបថត ដូចជា អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ឬអត្តសញ្ញាណប័ណ្ណការងារ ឬប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់ខ្លួនសិស្ស-និស្សិត ជាដើម

ចំពោះជនជាតិបរទេស អតិថិជនត្រូវមាន ៖

- លិខិតឆ្លងដែន ដែលនៅមានសុពលភាពយ៉ាងតិច បីខែ
- អាសយដ្ឋានពិតប្រាកដដែលអាចទាក់ទងបាននៅកម្ពុជា ដោយមានបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពីថ្នាក់មានសមត្ថកិច្ចរបស់ស្ថាប័នកំពុងបម្រើការងារ ឬកិច្ចសន្យាការងារ ឬកិច្ចសន្យាអាជីវកម្មជាមួយដៃគូជំនួញនៅកម្ពុជា ឬលិខិតបញ្ជាបេសកកម្មពីក្រៅប្រទេសរបស់ស្ថាប័នដែលអាចទុកចិត្តបាន
- លេខទូរស័ព្ទ ទូរសារ ឬអ៊ីម៉ែល ដែលអាចទាក់ទងបាន ។

➢ **នីតិបុគ្គល**

- អនុស្សរណៈនិងលក្ខន្តិកៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ភាពជាដៃគូ ដែលសមស្របតាមសភាពជាក់ស្តែង
- ឯកសារសម្គាល់អត្តសញ្ញាណរបស់ម្ចាស់គណនី
- លិខិតអនុញ្ញាតអាជីវកម្ម ឬឱ្យដំណើរការអង្គភាព
- ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតំលៃបន្ថែម លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធ ឬលិខិតប្រកាសពន្ធផ្សេងៗ ដែលមានលិខិតអត្តសញ្ញាណកម្មសារពើពន្ធ
- ឯកសារសម្គាល់អត្តសញ្ញាណរបស់នាយក ភាគហ៊ុនិក ឬដៃគូ
- សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ឬនាយកគ្រប់គ្រង លើការបើកគណនី
- លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាតំណាងឱ្យក្រុមហ៊ុន ឬអាជីវកម្ម
- ឯកសារពាក់ព័ន្ធផ្សេងៗទៀត ¹⁸។

ក.គណនីបញ្ញើសំចៃ(Savings Account)

ធ្វើប្រាក់កាន់តែច្រើន នឹងទទួលបានការប្រាក់កាន់តែច្រើន!

បុគ្គលគ្រប់រូបរមែងតែចង់ស្វែងរកកន្លែងគួរឱ្យជឿទុកចិត្ត សម្រាប់ធ្វើប្រាក់ដើម្បីឱ្យការប្រើប្រាស់មានភាពងាយស្រួល រួមទាំងទទួលបានការប្រាក់បន្ថែមទៀតផង ។

ការសម្រេចចិត្តបើកគណនីសំចៃជាមួយនឹងធនាគារ អេស៊ីលីដា លោកអ្នកនឹងទទួលបានអត្រាការប្រាក់យ៉ាងល្អគួរឱ្យពេញចិត្ត ហើយលោកអ្នកអាចធ្វើជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ប្រាក់បាតប្រាក់អឺរ៉ូ និងទទួលបានការប្រាក់រៀងរាល់ខែ អាស្រ័យលើសមតុល្យនៃប្រាក់បញ្ញើ ។

លក្ខខណ្ឌតម្រូវ

¹⁸ [https://www.acledabank.com.kh/kh/khm/ps_deposit?t=p\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_deposit?t=p(24-06-24))

- ប្រាក់តម្កល់ដំបូង ៖ មិនមាន ។
- សមតុល្យអប្បបរមា ៖ មិនមាន ។
- មិនគិតថ្លៃសេវាក្នុងការបើក ឬបិទគណនី ។
- ផ្តល់ជូនប័ណ្ណព័ត៌មានគណនីដោយឥតគិតថ្លៃ និងគិតថ្លៃ ១២.០០០រៀល ៣ដុល្លារអាមេរិក ១២០ បាត ឬសមមូលជាមួយប្រាក់ផ្សេងៗទៀត លើការប្រើប្រាស់សៀវភៅប្រាក់បញ្ញើសំចៃ ។
- ផ្តល់ជូនរបាយការណ៍គណនី តាមតម្រូវការ (មិនគិតថ្លៃសម្រាប់ការស្នើសុំត្រឹម២ខែ) ។ គិតថ្លៃ ៨.០០០រៀល, ២ដុល្លារ, ៨០បាត ឬសមមូល ក្នុងមួយខែ នៃចំនួនខែដែលលើសពី២ខែ ។
- លោកអ្នកអាចគ្រប់គ្រងលើទិន្នន័យចំណូល និងចំណាយលើរាល់ការប្រតិបត្តិការនៅក្នុងរបាយការណ៍គណនី ឬសៀវភៅគណនីរបស់លោកអ្នកបានយ៉ាងសុក្រិត ឬទទួលសារជូនដំណឹងព័ត៌មានគណនីតាមរយៈទូរស័ព្ទដៃ (ជាសេវាបន្ថែម) ។
- យើងខ្ញុំបម្រើលោកអ្នកជាមួយនឹងបណ្តាញបច្ចេកវិទ្យាព័ត៌មានទំនើប គ្របដណ្តប់គ្រប់ខេត្ត-រាជធានី ដើម្បីធានាដល់ភាពងាយស្រួល ក្នុងការប្រើប្រាស់គណនីរបស់លោកអ្នកនៅគ្រប់ទីកន្លែងដែលមានការិយាល័យយើងខ្ញុំ¹⁹។

២.គណនីបញ្ញើតាមតម្រូវការ(Demand Deposit Account)

បុគ្គលគ្រប់រូប រមែងតែងតែចង់ស្វែងរកកន្លែងគួរឱ្យជឿទុកចិត្ត សម្រាប់ធ្វើប្រាក់ដើម្បីឱ្យការប្រើប្រាស់ មានភាពងាយស្រួល និងមានសុវត្ថិភាព ។ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ទាំងអស់ដូចបានរៀបរាប់ខាងលើពីធនាគារ អេស៊ីលីដា ។

ការសម្រេចចិត្តបើកគណនីបញ្ញើតាមតម្រូវការជាមួយធនាគារ អេស៊ីលីដា លោកអ្នកនឹងទទួលបានសុវត្ថិភាពខ្ពស់ ហើយលោកអ្នកអាចធ្វើជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ប្រាក់បាតថៃ ប្រាក់អឺរ៉ូ ។

ភាពងាយស្រួល

ធនាគារ អេស៊ីលីដា ក៏អិលស៊ី ជាកន្លែងដែលផ្តល់សុវត្ថិភាព និងភាពជឿទុកចិត្តក្នុងការថែរក្សាប្រាក់ ជួយសន្សំប្រាក់ សន្សំពេលវេលា និងផ្តល់ភាពងាយស្រួលក្នុងការចាត់ចែងហិរញ្ញវត្ថុរបស់លោកអ្នក។ លោកអ្នកអាចប្រើគណនីរបស់ខ្លួនបាននៅគ្រប់ការិយាល័យទាំង២៦៤ នៅគ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនចាំបាច់កាន់សាច់ប្រាក់ច្រើនតាមខ្លួនរបស់លោកអ្នកទេ²⁰។

គ.ប្រាក់បញ្ញើមានកាលកំណត់(Term Deposit)

យើងខ្ញុំបានដឹងថាលោកអ្នកតែងតែផ្ដោតលើការស្វែងរកកន្លែងដែលមានសុវត្ថិភាព និងគួរឱ្យជឿទុកចិត្តក្នុងការថែរក្សាប្រាក់ឱ្យគង់វង្ស ហើយរំពឹងថាវានឹងកើនឡើងសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងគម្រោងអ្វីមួយ ឬដើម្បីគ្រួសារនាពេលអនាគត ដោយរួមបញ្ចូលទាំងអត្រាការប្រាក់ដ៏សមរម្យ ។ ដូច្នេះជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក គឺការដាក់ប្រាក់បញ្ញើមានកាលកំណត់ ជាមួយនឹង ធនាគារ អេស៊ីលីដា ក៏អិលស៊ី ។

¹⁹ [https://www.acledabank.com.kh/kh/khm/ps_desavingacc?t=p\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_desavingacc?t=p(24-06-24))

²⁰ [https://www.acledabank.com.kh/kh/khm/ps_dedemandacc?t=p\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_dedemandacc?t=p(24-06-24))

ដាក់ប្រាក់បញ្ញើមានកាលកំណត់ លោកអ្នកនឹងទទួលបានអត្រាការប្រាក់ដ៏ល្អគួរជាទីពេញចិត្ត ។ លោកអ្នកអាចជ្រើសរើសសន្សំជា ប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាត តាមសេចក្តីត្រូវការ ។ លោកអ្នកក៏មានជម្រើសក្នុងការទទួលយកការប្រាក់តាមបីរបៀប ៖ ទទួលការប្រាក់រៀងរាល់ខែ ទទួលការប្រាក់រៀងរាល់បីខែ ឬទទួលការប្រាក់នៅពេលដល់កាលកំណត់ ។

លក្ខខណ្ឌតម្រូវ

- សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងភ្នាក់ងារបម្រើអតិថិជននៅសាខាធនាគារអេស៊ីលីដា ឬក៏ការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង)
- បំពេញពាក្យសុំចុះឈ្មោះបើកគណនីឯកត្តជន
- បំពេញពាក្យសុំដាក់ប្រាក់បញ្ញើមានកាលកំណត់ ដោយជ្រើសរើសយកជម្រើសណាមួយ (គិតការប្រាក់ជារៀងរាល់ខែ ឬគិតការប្រាក់ដល់ថ្ងៃកំណត់) និងលិខិតគំរូហត្ថលេខា
- ទំហំប្រាក់ដើមអប្បបរមាត្រឹមតែ៖
- បញ្ចុះ-ម៉ាស៊ីន* ៖ ២.០០០.០០០រៀល ៥០០ដុល្លារអាមេរិក ២០.០០០បាត
- អេស៊ីលីដាម៉ូបាល៖ ៤០០.០០០រៀល ១០០ដុល្លារអាមេរិក
- អេស៊ីលីដាអ៊ីនធើណែត៖ ៤០០.០០០រៀល ១០០ដុល្លារអាមេរិក ៤.០០០បាត ²¹។

យ.គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត(Monk Account And Pagoda Fund Account)

គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត ជាសេវាប្រាក់បញ្ញើមួយប្រភេទរបស់ធនាគារ អេស៊ីលីដា ក៏អិលស៊ី ដែលអនុញ្ញាតប្រគេនព្រះសង្ឃ អង្គភាពព្រះពុទ្ធសាសនា (វត្ត) និងសមាគមព្រះពុទ្ធសាសនា អាចបើកគណនីបញ្ញើ-សន្សំ សម្រាប់គ្រប់គ្រង និងចាត់ចែងសាច់ប្រាក់ មូលនិធិវត្ត ឬបច្ច័យផ្សេងៗ ។

លក្ខណៈពិសេស

- គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត ជាប្រភេទគណនីចរន្ត គណនីបញ្ញើសំចៃ គណនីបញ្ញើតាមតម្រូវការ ឬប្រាក់បញ្ញើមានកាលកំណត់ គ្រប់ប្រភេទ អាស្រ័យតាមតម្រូវការជាក់ស្តែងរបស់អតិថិជន ។
- មិនតម្រូវឱ្យដាក់ប្រាក់តម្កល់ដំបូង និងមានសមតុល្យគណនីអប្បបរមាឡើយ ។
- ប្រភេទរូបិយប័ណ្ណ ជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាត ។ល។

ឯកសារគាំទ្រសម្រាប់បើកគណនី

គណនីព្រះសង្ឃ (រូបវន្តបុគ្គល)

១. គណនីផ្ទាល់ខ្លួនសម្រាប់ព្រះសង្ឃជាជនជាតិខ្មែរ

- លិខិតសម្គាល់ព្រះសង្ឃ (ឆាយា សង្ឃដីកា ឬសុទ្ធិប័ត្រ) ច្បាប់ដើម ដែលមានបិទរូបថត ។
- អាសយដ្ឋានទំនាក់ទំនង មានបញ្ជាក់ក្នុងលិខិតសម្គាល់ព្រះសង្ឃ ។
- មានលេខទូរស័ព្ទចល័ត និងអ៊ីម៉ែល ។

២. គណនីផ្ទាល់ខ្លួនសម្រាប់ព្រះសង្ឃជាជនជាតិបរទេស

²¹ [https://www.acledabank.com.kh/kh/khm/ps_defixeddeposit?t=p\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_defixeddeposit?t=p(24-06-24))

- លិខិតសម្គាល់ព្រះសង្ឃ និងលិខិតឆ្លងដែនច្បាប់ដើម ដែលមានបិទបិទចិត្ត ច្បាស់លាស់ ត្រឹមត្រូវ គ្មានស្នាមបិទថ្មី កោសលុប ឬចំណុចសង្ស័យផ្សេងៗ និងនៅមានសុពលភាពយ៉ាងតិច ៣ខែ (គិតចាប់ពីថ្ងៃទទួលឯកសារ) ។
- លិខិតបញ្ជាក់ទីលំនៅចេញដោយអាជ្ញាធរមានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពីចៅអធិការវត្តដែលព្រះសង្ឃគង់ (ស្នាក់) នៅ ។
- លេខទូរស័ព្ទចល័ត និងអ៊ីម៉ែល ។

គណនីរួម

- គណនីរួមរវាងជនជាតិខ្មែរ ៖ សមាជិកគណនីមួយរូបៗ ត្រូវផ្តល់ឯកសារដូចការបើកគណនីផ្ទាល់ខ្លួន ដូចចំណុចទី១ ខាងលើ និង/ឬលិខិតសម្គាល់អត្តសញ្ញាណសមាជិកគណនីជាគ្រហស្ថ ។
- គណនីរួមរវាងជនជាតិបរទេស ៖ សមាជិកគណនីមួយរូបៗ ត្រូវផ្តល់ឯកសារដូចការបើកគណនីផ្ទាល់ខ្លួន ដូចចំណុចទី២ ខាងលើ និង/ឬលិខិតឆ្លងដែនសមាជិកគណនីជាគ្រហស្ថ ។
- គណនីរួមរវាងជនជាតិខ្មែរ និងជនជាតិបរទេស ៖
- ជនជាតិខ្មែរ ៖ ត្រូវផ្តល់ឯកសារដូចការបើកគណនីផ្ទាល់ខ្លួន ដូចចំណុចទី១ ខាងលើ និង/ឬលិខិតសម្គាល់អត្តសញ្ញាណសមាជិកគណនីជាគ្រហស្ថ ។
- ជនជាតិបរទេស ៖ ត្រូវផ្តល់ឯកសារដូចការបើកគណនីផ្ទាល់ខ្លួន ដូចចំណុចទី២ ខាងលើ និង/ឬលិខិតឆ្លងដែនសមាជិកគណនីជាគ្រហស្ថ ។ ប៉ុន្តែមិនតម្រូវឱ្យបង្ហាញលិខិតបញ្ជាក់ចៅអធិការវត្ត ឬលិខិតបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា បន្ថែមទៀតឡើយ ។

គណនីមូលនិធិវត្ត (នីតិបុគ្គល)

- ឯកសារសម្គាល់អត្តសញ្ញាណរបស់សមាជិកគណនី ដូចជា លិខិតសម្គាល់ព្រះសង្ឃ និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន របស់គណៈកម្មការវត្ត ឬគណៈគ្រប់គ្រងសមាគមព្រះពុទ្ធសាសនា ។
- សេចក្តីសម្រេចស្តីពីការតែងតាំងចៅអធិការវត្ត ឬប្រធានសមាគមព្រះពុទ្ធសាសនា ។
- រចនាសម្ព័ន្ធគ្រប់គ្រងដែលមានសមាសភាពសមាជិក-សមាជិកាគណៈកម្មការវត្ត ឬគណៈគ្រប់គ្រងសមាគមព្រះពុទ្ធសាសនា ។
- លក្ខន្តិកៈរបស់វត្ត ឬសមាគមព្រះពុទ្ធសាសនា ដែលសមស្របតាមសភាពជាក់ស្តែង ។
- លិខិតអនុញ្ញាត ឬសេចក្តីសម្រេចរបស់ក្រសួងធម្មការ និងសាសនា ដូចជា ៖ សេចក្តីសម្រេចឱ្យដំណើរការវត្ត ឬលិខិតអនុញ្ញាតដែលពាក់ព័ន្ធនឹងឈ្មោះរបស់វត្ត ឬវិញ្ញាបនបត្រសមាគម ។ល។
- សេចក្តីសម្រេចចិត្តរបស់ចៅអធិការ ប្រធានគណៈកម្មការវត្ត ឬប្រធានសមាគមព្រះពុទ្ធសាសនាលើការបើកគណនី ។
- លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាតំណាងឱ្យវត្ត ឬសមាគមព្រះពុទ្ធសាសនា ឬឯកសារពាក់ព័ន្ធផ្សេងៗទៀត ។

- រាល់ឯកសារទាំងអស់ខាងលើ តម្រូវឱ្យផ្តល់ជាភាសាខ្មែរ ឬភាសាអង់គ្លេស ឬបកប្រែជាផ្លូវការមកជាភាសាខ្មែរ ឬភាសាអង់គ្លេស ²²។

ង.គណនីអនាគតកុមារ(Future Kid Account)

គណនីអនាគតកុមារ ឬគណនីកុមារ ជាសេវាប្រាក់បញ្ញើ-សន្សំរបស់ធនាគារ អេស៊ីលីដា ក៏អិលស៊ី ដែលអនុញ្ញាតឱ្យឪពុក-ម្តាយ ឬអ្នកអាណាព្យាបាល អាចលើកទឹកចិត្ត និងបណ្តុះគំនិតកូន ឬកុមារ ដោយបើកគណនីសម្រាប់កូន ឬកុមារដែលស្ថិតនៅក្នុងបន្ទុក ដើម្បីគ្រប់គ្រងសាច់ប្រាក់ឱ្យមានសុវត្ថិភាព និងទទួលបានការប្រាក់ខ្ពស់ ។

គណនីអនាគតកុមារ នឹងត្រូវផ្លាស់ប្តូរប្រភេទទៅជាគណនីបញ្ញើសំចៃធម្មតា ដោយស្វ័យប្រវត្តិនៅពេលកុមារគ្រប់អាយុ ១៨ឆ្នាំ ។

លក្ខណៈពិសេស

- លោកអ្នកអាចបើកគណនីអនាគតកុមារ ជាប្រាក់រៀល ប្រាក់ដុល្លារអាមេរិក ឬប្រាក់បាត ។
- លោកអ្នកអាចទិញប័ណ្ណធានារ៉ាប់រងអាយុជីវិត ដែលបុព្វលាភរ៉ាប់រងសរុប មានចំនួនចាប់ពី ៥.០០០ ដុល្លារអាមេរិក ឡើងទៅ (ករណីមានតម្រូវការ) ។
- មានអ្នករួមគណនី ជាឪពុក-ម្តាយ ឬអ្នកអាណាព្យាបាល និងត្រូវកំណត់យកឈ្មោះកុមារ ជាឈ្មោះគណនីតែម្តង ។
- កុមារម្នាក់អាចមានគណនីប្រភេទនេះតែមួយប៉ុណ្ណោះ ។ ឪពុក-ម្តាយ ឬអ្នកអាណាព្យាបាល មិនអាចបើកគណនីមួយប្រើរួមគ្នាសម្រាប់កុមារច្រើននាក់ឡើយ ។
- ប្រាក់តម្កល់ដំបូង និងសមតុល្យអប្បបរមា គឺមិនតម្រូវ ។
- សមតុល្យគណនីអតិបរមា គឺមិនកំណត់ ។
- ការដាក់ប្រាក់ ដកប្រាក់ និងការទូទាត់

លោកអ្នកអាចដាក់ប្រាក់សន្សំក្នុងគណនីតាមចំនួនដែលត្រូវបង់បុព្វលាភរ៉ាប់រងអាយុជីវិត (ករណីមានទិញប័ណ្ណធានារ៉ាប់រង) ឬតាមលទ្ធភាពជាក់ស្តែង ។ លោកអ្នកក៏អាចដកជាសាច់ប្រាក់ ឬផ្ទេរទៅជាប្រាក់បញ្ញើមានកាលកំណត់ ឬទូទាត់ផ្សេងៗតាមតម្រូវការ ។

លក្ខណសម្បត្តិ

- កុមារ
 - ជាអនីតិជន ដែលមានអាយុតិចជាង ១៨ឆ្នាំ (គិតត្រឹមថ្ងៃបើកគណនី) ។
 - មានសំបុត្រកំណើត ឬលិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ៣ខែ) ឬឯកសារសម្គាល់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ។
- អាណាព្យាបាល
 - ជនជាតិខ្មែរ
 - ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ ។

²² [https://www.acledabank.com.kh/kh/khm/ps_depagodaacc?t=p\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_depagodaacc?t=p(24-06-24))

- មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ៣ខែ) ឬឯកសារបញ្ជាក់ពីអត្តសញ្ញាណដែលមានរូបថត ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ។
- ជនបរទេស
 - ជានីតិជន ដែលមានអាយុចាប់ពី ១៨ឆ្នាំ ។
 - មានលិខិតឆ្លងដែន (មានសុពលភាពយ៉ាងតិច ៣ខែ) ។
 - មានអាសយដ្ឋានទំនាក់ទំនងច្បាស់លាស់នៅកម្ពុជា ដោយមានលិខិតបញ្ជាក់ទីលំនៅដោយអាជ្ញាធរមានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពីថ្នាក់មានសមត្ថកិច្ចរបស់ស្ថាប័នដែលកំពុងបម្រើការងារ ឬកិច្ចសន្យាការងារ ឬកិច្ចសន្យាអាជីវកម្មនៅកម្ពុជា ឬលិខិតបញ្ជាបេសកកម្មពីក្រៅប្រទេសរបស់ស្ថាប័នដែលអាចទុកចិត្តបាន ។
 - មានលេខទូរស័ព្ទ ទូរសារ ឬអ៊ីម៉ែល ។
 - ករណីជាអាណាព្យាបាលដោយអណត្តិ ត្រូវមានសាលក្រមពីតុលាការ ។

លក្ខខណ្ឌតម្រូវ

សេវានេះសម្រាប់ផ្តល់ជូនដល់ជនគ្រប់រូបដែលជានីតិជន និងមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅដូចជា ៖ អ្នកប្រកបរបរកសិករផ្សេងៗ ស្រ្តីមេផ្ទះ សិស្ស និស្សិត បុគ្គលិក កម្មករ មន្ត្រីរាជការ ។ល។ អង្គភាពនានាដែលជានីតិបុគ្គល ដូចជា ៖ ក្រុមហ៊ុន អង្គការ គម្រោងអភិវឌ្ឍន៍នានា មន្ទីរ ក្រសួងនានារបស់រាជរដ្ឋាភិបាល ។ល។ អាចបើកគណនីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬបើកក្នុងនាមអង្គភាពនានាបាន ។

នៅក្នុងដំណើរការកម្លាយខ្លួននេះអង្គការក្រៅរដ្ឋាភិបាល អេស៊ីលីដា ដើមបានបង្វែរទ្រព្យសកម្ម និង បំណុល ក្នុងដៃអតិថិជន(ប្រាក់កម្ចី រយៈពេលវែងដែលទទួលបានពីម្ចាស់ជំនួយ)ទៅកាន់ធនាគារ អេស៊ីលីដា ដែលទើបបង្កើតថ្មីដោយប្តូរត្រឡប់ទៅវិញជាភាគហ៊ុនរបស់ធនាគារស្ទើនឹង ៤លានដុល្លារអាមេរិក សមាគមបុគ្គលិក អេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស) ដែលបានបង្កើតឡើងដោយ មូលនិធិ របស់បុគ្គលិកបានទិញ ភាគហ៊ុនមួយចំនួន ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានបែងចែកទៅឱ្យភាគហ៊ុនិកបរទេសចំនួនបួនគឺសាជីវកម្ម ហិរញ្ញវត្ថុ អន្តរជាតិ (សាខា របស់ ធនាគារ ពិភពលោក), DEG (ប្រទេស អាល្លឺម៉ង់), FMO និង ធនាគារ ទ្រីយ៉ូដូស (ប្រទេស ហុល្លង់ដ៍) ...។ហើយធនាគារបានផ្តល់ សេវាកម្ម យ៉ាងសម្បូរបែបមាន ដូចជា ប្រាក់បញ្ញើ, សាជីវកម្ម ហិរញ្ញវត្ថុ, ការវិនិយោគមូលបត្រ, ផ្ទេរប្រាក់, ប្តូរប្រាក់, សេវាអាជ្ញាប័ណ្ណ បំណុល សាជីវកម្ម និង សេវាកម្ម ប្រអប់បញ្ញើសុវត្ថិភាព, ធានាទិញមូលបត្រ ហិរញ្ញវត្ថុ²³។

៣.៣ អត្ថប្រយោជន៍ទទួលបានពីការដាក់ប្រាក់បញ្ញើនៅធនាគារអេស៊ីលីដា ភីអិលស៊ី

ការដាក់លុយនៅធនាគារនិយាយជាសាមញ្ញ គឺជាវិធីមួយ ដែលមានផល ល្អសម្រាប់ អ្នកដែលមានចំណេះ ជំនាញ ក្នុងការច្នៃ លុយនោះ ទៅបង្កើតលុយទៀត ឬអាចនិយាយបានថាបង្កើតជាការងារ ឬក៏ពង្រីកមុខរបរ។ ពោល គឺការធ្វើ ឱ្យលុយនោះមានសកម្មភាពហិរញ្ញវត្ថុ និងមិនត្រូវបានខាតបង់ផ្នែកអត្រាការ

²³ [https://www.acledabank.com.kh/kh/khm/ps_dekid_account?t=p\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_dekid_account?t=p(24-06-24))

ប្រាក់។ ជាការពិតណាស់ ការទុកដាក់លុយនៅផ្ទះ គឺនឹងធ្វើឱ្យតម្លៃលុយនោះបាត់បង់ដោយសារកត្តាអតិផរណា និងអត្រាប្តូរប្រាក់។

ដូច្នេះការដាក់លុយនៅធនាគារ និយាយដោយឡែកថា ទោះ ជាការ សន្សំ មានការកំណត់ ឬក៏ ជាការសន្សំចរន្តក៏ដោយ គឺសុទ្ធតែបានផ្តល់ផលប្រយោជន៍ក្នុងវិស័យហិរញ្ញវត្ថុ និងជួយជំរុញសេដ្ឋកិច្ចឱ្យលឿនដោយលុយដែលធ្វើនោះ មិនបានបាត់បង់តម្លៃផង ហើយ អ្នកដែលខ្ចីយកទៅប្រើប្រាស់នោះក៏បានចំណេញពីការប្រើប្រាស់លុយនោះម្តងទៀត ។

៣.៣.១ អត្ថប្រយោជន៍របស់ក្រុមហ៊ុនទទួលបានពីការដាក់ប្រាក់បញ្ញើ

ក. គណនីបញ្ញើសំចៃ(Savings Account)

ធនាគារ អេស៊ីលីដា ក៏អិលស៊ី ជាកន្លែងដែលផ្តល់សុវត្ថិភាព និងភាពជឿទុកចិត្តក្នុងការថែរក្សាប្រាក់ ជួយសន្សំប្រាក់ សន្សំពេលវេលា ផ្តល់ជូនអត្រាការប្រាក់គួរឱ្យពេញចិត្ត និងផ្តល់ភាពងាយស្រួលក្នុងការចាត់ចែងហិរញ្ញវត្ថុរបស់លោកអ្នក ។ លោកអ្នកអាចប្រើគណនីរបស់ខ្លួនបាននៅគ្រប់ការិយាល័យទាំង ២៦៤ទូទាំងគ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនចាំបាច់កាន់សាច់ប្រាក់ច្រើនតាមខ្លួនរបស់លោកអ្នកទេ ។

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

ប្រសិទ្ធភាព ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

អត្រាការប្រាក់ ប្រចាំឆ្នាំ	រៀល	ដុល្លារ	បាត
ដៃគូពាណិជ្ជករ	២%	២%	-
អតិថិជន	$x \leq ២០០$ លាន = ០,២០% $x \leq ២០០$ លាន = ០,៣០% $x \leq ៤០០$ លាន = ០,៥០% $x \leq ២$ ពាន់លាន = ០,៧៥% $x > ២$ ពាន់លាន = ១,០០%	$x \leq ៥$ ពាន់ = ០,២០% $x \leq ៥$ ម៉ឺន = ០,៣០% $x \leq ១០$ ម៉ឺន = ០,៥០% $x \leq ៥០$ ម៉ឺន = ០,៧៥% $x > ៥០$ ម៉ឺន = ១,០០%	០,០៥%

ខ.គណនីបញ្ញើតាមតម្រូវការ(Demand Deposit Account)

- ប្រាក់តម្កល់ដំបូងត្រឹមតែ ១០.០០០រៀល, ១០ដុល្លារអាមេរិក, ៤០០បាតថៃ, ១០អឺរ៉ូ ។
- សមតុល្យអប្បបរមា ត្រឹមតែ ១០.០០០រៀល, ១០ដុល្លារអាមេរិក, ៤០០បាត, ១០អឺរ៉ូ ។
- មិនគិតថ្លៃសេវាក្នុងការបើក ឬបិទគណនី * ។
- លោកអ្នកអាចគ្រប់គ្រងលើទិន្នន័យចំណូល និងចំណាយលើរាល់ការប្រតិបត្តិការរបស់លោកអ្នកបានយ៉ាងស្មើគ្រប់ ដោយធនាគារចេញរបាយការណ៍សមតុល្យគណនី ជូនលោកអ្នកមួយខែម្តង (មិនគិត

ថ្លៃសម្រាប់ការស្នើសុំត្រឹម២ខែ) ។ គិតថ្លៃ ៨.០០០រៀល, ២ដុល្លារ, ៨០បាត ឬសមមូល ក្នុងមួយខែ នៃចំនួនខែដែលលើសពី២ខែ ។

- ទទួលបានសារជូនដំណឹងព័ត៌មានគណនី បន្ទាប់ពីមានប្រតិបត្តិការកើតឡើងលើគណនីរបស់លោក អ្នក (ជាសេវាបន្ថែម) ។
- យើងបម្រើលោកអ្នកជាមួយនឹងបណ្តាញបច្ចេកវិទ្យាព័ត៌មានទំនើបគ្របដណ្តប់លើគ្រប់ខេត្ត-រាជធានី ដើម្បីធានាដល់ភាពងាយស្រួល ក្នុងការប្រើប្រាស់គណនីរបស់លោកអ្នកនៅគ្រប់ទីកន្លែងដែលមាន ការិយាល័យយើងខ្ញុំ²⁴។

គ.ប្រាក់បញ្ញើមានកាលកំណត់(Term Deposit)

- រក្សាសាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងទទួលបានការប្រាក់ខ្ពស់
- ទទួលបានវិញ្ញាបនបត្រប្រាក់បញ្ញើ ដែលអាចប្រើប្រាស់ជាទ្រព្យបញ្ចាំជាមួយយើងខ្ញុំ ក្នុងករណីលោក អ្នកត្រូវការឥណទានសម្រាប់រយៈពេលខ្លីជាង

ប្រភេទនៃប្រាក់បញ្ញើមានកាលកំណត់

កំណើនខ្ពស់

ប្រាក់បញ្ញើមានកាលកំណត់ ចំណូលខ្ពស់ កំណើនខ្ពស់ទទួលបានប្រាក់ដើម និងការប្រាក់ នៅពេល បញ្ចប់កិច្ចសន្យា ។

អត្រាការប្រាក់ក្នុងមួយឆ្នាំ

ប្រសិទ្ធភាពចាប់ពី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

យៈពល	រៀល		ដុល្លារអាមេរិក		បាត
	បញ្ចូរ/ម៉ាស៊ីន*	ម៉ូបាល/អ៊ីនធឺណែត**	បញ្ចូរ/ម៉ាស៊ីន*	ម៉ូបាល/អ៊ីនធឺណែត**	បញ្ចូរ/ម៉ាស៊ីន/អ៊ីនធឺណែត*
១ខែ	២,៣០%	២,៤០%	១,៥៥%	១,៦៥%	០,០០%
២ខែ	២,៧០%	៣,១៥%	១,៧៥%	១,៩៩%	០,០០%
៣ខែ	៤,០៥%	៤,១៥%	២,៣០%	២,៥០%	០,៥០%
៤ខែ	៤,១៥%	៤,៥០%	២,៥០%	៣,០០%	០,៥០%
៥ខែ	៤,៥០%	៥,០៥%	២,៧៥%	៣,៤០%	០,៥០%
៦ខែ	៥,៥៥%	៥,៦០%	៣,៨០%	៣,៩០%	១,០០%
៧ខែ	៥,៦៥%	៥,៧៥%	៣,៩០%	៤,០០%	១,០០%
៨ខែ	៥,៧៥%	៥,៨៥%	៤,០០%	៤,១៥%	១,០០%

²⁴ [https://www.acledabank.com.kh/kh/khm/ps_dekid_account?t=p\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_dekid_account?t=p(24-06-24))

៩ខែ	៦,០០%	៦,២៥%	៤,២០%	៤,៣០%	១,០០%
១០ខែ	៦,១៥%	៦,៤០%	៤,៣០%	៤,៤៥%	១,០០%
១១ខែ	៦,២៥%	៦,៥៥%	៤,៤០%	៤,៦០%	១,០០%
១២ខែ	៦,៨០%	៦,៩០%	៥,៤០%	៥,៥៥%	២,០០%
១៨ខែ	៧,០០%	៧,១០%	៥,៥០%	៥,៦០%	២,០០%
២៤ខែ	៧,២៥%	៧,៣០%	៥,៦០%	៥,៧០%	៣,០០%

ចំណូលខ្ពស់

ប្រាក់បញ្ញើមានកាលកំណត់ ចំណូលខ្ពស់ ទទួលបានការប្រាក់បានជារៀងរាល់ខែ និងប្រាក់ដើមអាចដកបាននៅពេលបញ្ចប់កិច្ចសន្យា។

អត្រាការប្រាក់ក្នុងមួយឆ្នាំ

ប្រសិទ្ធភាពចាប់ពី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

ពេល	រៀល		ដុល្លារអាមេរិក		បាត
	បញ្ចូរ/ម៉ាស៊ីន*	ម៉ូបាល/អ៊ិនធឺណែត**	បញ្ចូរ/ម៉ាស៊ីន*	ម៉ូបាល/អ៊ិនធឺណែត**	បញ្ចូរ/ម៉ាស៊ីន/អ៊ិនធឺណែត*
១ខែ	២,៣០%	២,៤០%	១,៥០%	១,៦០%	០,០០%
២ខែ	២,៤០%	២,៥០%	១,៦៥%	១,៧០%	០,០០%
៣ខែ	៣,៥៥%	៣,៦៥%	២,០០%	២,១៥%	០,២៥%
៤ខែ	៤,០០%	៤,៣៥%	២,១០%	២,២៥%	០,២៥%
៥ខែ	៤,៣៥%	៤,៤០%	២,២០%	២,៥០%	០,២៥%
៦ខែ	៥,០៥%	៥,១៥%	៣,៥៥%	៣,៦៥%	០,៧៥%
៧ខែ	៥,១៥%	៥,៣០%	៣,៦៥%	៣,៧៥%	០,៧៥%
៨ខែ	៥,៣០%	៥,៤០%	៣,៧៥%	៣,៨៥%	០,៧៥%
៩ខែ	៥,៧៥%	៥,៨៥%	៣,៨៥%	៤,០០%	០,៧៥%
១០ខែ	៥,៨៥%	៥,៩៥%	៣,៩៥%	៤,១០%	០,៧៥%
១១ខែ	៥,៩៥%	៦,០៥%	៤,០៥%	៤,២០%	០,៧៥%
១២ខែ	៦,៧៥%	៦,៨០%	៥,០០%	៥,២០%	១,៧៥%
១៨ខែ	៦,៨០%	៦,៨៥%	៥,១៥%	៥,៣៥%	១,៧៥%

២៤ខែ	៦,៨៥%	៦,៩០%	៥,៤៥%	៥,៥៥%	២,៧៥%
------	-------	-------	-------	-------	-------

រយៈពេលវែង

ប្រាក់បញ្ញើមានកាលកំណត់ រយៈពេលវែង ទទួលបានការប្រាក់បានជាងរាល់បីខែម្តង និងប្រាក់ដើម អាចដកបាននៅពេលបញ្ចប់កិច្ចសន្យា។

អត្រាការប្រាក់ក្នុងមួយឆ្នាំ
ប្រសិទ្ធភាពចាប់ពី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

រយៈពេល	រៀល		ដុល្លារអាមេរិក		បាត
	បញ្ចូរ/ម៉ាស៊ីន*	ម៉ូបាល/អ៊ីនធឺណែត**	បញ្ចូរ/ម៉ាស៊ីន*	ម៉ូបាល/អ៊ីនធឺណែត**	បញ្ចូរ/ម៉ាស៊ីន/អ៊ីនធឺណែត*
៣៦ខែ	៧,៣៥%	៧,៤៥%	៥,៧០%	៥,៨០%	៣,២៥%
៤៨ខែ	៧,៤៥%	៧,៥៥%	៦,០០%	៦,១០%	៣,៧៥%
៦០ខែ	៧,៥៥%	៧,៦៥%	៦,១៥%	៦,២៥%	៤,២៥%
៧២ - ១៨០ខែ	៧,៦៥%	៧,៧៥%	៦,២៥%	៦,៣៥%	៤,៣០% ²⁵

យ.គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត(Monk Account And Pagoda Fund Account)

- ងាយស្រួលក្នុងការទុកដាក់សាច់ប្រាក់ មូលនិធិ និងបច្ច័យផ្សេងៗ ក្នុងទីកន្លែងដែលមានសុវត្ថិភាព ហើយអាចដកយកទៅប្រើប្រាស់តាមតម្រូវការ បានគ្រប់ពេលវេលា ។
- មានសុវត្ថិភាព និងតម្លាភាពក្នុងការគ្រប់គ្រងចរន្តសាច់ប្រាក់ នៅធនាគារ អេស៊ីលីដា ភីអិលស៊ី និងប្រើប្រាស់សាច់ប្រាក់ជាមួយកាតីផ្សេងទៀត ។
- ទទួលជំនួយសប្បុរស មូលនិធិសម្រាប់កសាង ឬបច្ច័យផ្សេងៗ ដែលផ្ទេរចូលគណនីតាមរយៈសេវាអេស៊ីលីដាម៉ូបាល សេវាអេស៊ីលីដាអ៊ីនធឺណែត និងសេវាអេស៊ីលីដាអ៊ីឌុបមេស បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ទូទាំងពិភពលោក ពីពុទ្ធបរិស័ទ និងសាធារណជនទូទៅ ទាំងជនជាតិខ្មែរ និងបរទេស។
- ទទួលបានចំណូលពីការប្រាក់ តាមអត្រាការប្រាក់ខ្ពស់ ។
- ទប់ស្កាត់ហានិភ័យផ្សេងៗ ។
- បង្កើនទំនុកចិត្ត និងសទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទ ។

៣.៣.២ អត្ថប្រយោជន៍របស់អតិថិជនទទួលបានពីការដាក់ប្រាក់បញ្ញើ

ក. គណនីបញ្ញើសំប៉ែត(Savings Account)

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាកន្លែងដែលផ្តល់សុវត្ថិភាព និងភាពជឿទុកចិត្តក្នុងការថែរក្សាប្រាក់ជួយសន្សំប្រាក់ សន្សំពេលវេលា ផ្តល់ជូនអត្រាការប្រាក់គួរឱ្យពេញចិត្ត និងផ្តល់ភាពងាយស្រួលក្នុងការចាត់ចែងហិរញ្ញវត្ថុរបស់លោកអ្នក។ លោកអ្នកអាចប្រើគណនីរបស់ខ្លួនបាននៅគ្រប់ការិយាល័យទាំង២៦៤

²⁵ [https://www.acledabank.com.kh/kh/khm/ps_defixeddeposit/?t=b\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_defixeddeposit/?t=b(24-06-24))

ទូទាំងគ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនចាំបាច់កាន់សាច់ប្រាក់ច្រើនតាមខ្លួនរបស់លោកអ្នកទេ ។

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

ប្រសិទ្ធភាព ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

អត្រាការប្រាក់ប្រចាំឆ្នាំ	រៀល	ដុល្លារ	បាត
ដៃគូពាណិជ្ជករ	២%	២%	-
អតិថិជន	$x \leq ២០០$ លាន = ០,២០%	$x \leq ៥$ ពាន់ = ០,២០%	០,០៥% ²⁶
	$x \leq ២០០$ លាន = ០,៣០%	$x \leq ៥$ ម៉ឺន = ០,៣០%	
	$x \leq ៤០០$ លាន = ០,៥០%	$x \leq ១០$ ម៉ឺន = ០,៥០%	
	$x \leq ២$ ពាន់លាន = ០,៧៥%	$x \leq ៥០$ ម៉ឺន = ០,៧៥%	
	$x > ២$ ពាន់លាន = ១,០០%	$x > ៥០$ ម៉ឺន = ១,០០%	

ខ. គណនីបញ្ញើតាមតម្រូវការ(Demand Deposit Account)

- ប្រាក់តម្កល់ដំបូងត្រឹមតែ ១០.០០០រៀល, ១០ដុល្លារអាមេរិក, ៤០០បាតថៃ, ១០អឺរ៉ូ ។
- សមតុល្យអប្បបរមា ត្រឹមតែ ១០.០០០រៀល, ១០ដុល្លារអាមេរិក, ៤០០បាត, ១០អឺរ៉ូ ។
- មិនគិតថ្លៃសេវាក្នុងការបើក ឬបិទគណនី * ។
- លោកអ្នកអាចគ្រប់គ្រងលើទិន្នន័យចំណូល និងចំណាយលើរាល់ការប្រតិបត្តិការរបស់លោកអ្នកបានយ៉ាងសុក្រឹត ដោយធនាគារចេញរបាយការណ៍សមតុល្យគណនី ជូនលោកអ្នកមួយខែម្តង (មិនគិតថ្លៃសម្រាប់ការស្នើសុំត្រឹម២ខែ) ។ គិតថ្លៃ ៨.០០០រៀល, ២ដុល្លារ, ៨០បាត ឬសមមូល ក្នុងមួយខែ នៃចំនួនខែដែលលើសពី២ខែ ។
- ទទួលបានសារជូនដំណឹងព័ត៌មានគណនី បន្ទាប់ពីមានប្រតិបត្តិការកើតឡើងលើគណនីរបស់លោកអ្នក (ជាសេវាបន្ថែម) ។

គ. ប្រាក់បញ្ញើមានកាលកំណត់(Term Deposit)

- រក្សាសាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងទទួលបានការប្រាក់ខ្ពស់
- ទទួលបានវិញ្ញាបនបត្រប្រាក់បញ្ញើ ដែលអាចប្រើប្រាស់ជាទ្រព្យបញ្ចាំជាមួយយើងខ្ញុំ ក្នុងករណីលោកអ្នកត្រូវ លក់ជាងប្រភេទនៃប្រាក់បញ្ញើមានកាលកំណត់

កំណើនខ្ពស់

ប្រាក់បញ្ញើមាតិកាឥណទានសម្រាប់រយៈពេលកាលកំណត់ កំណើនខ្ពស់ទទួលបានប្រាក់ដើម និងការប្រាក់ នៅពេលបញ្ចប់កិច្ចសន្យា ។

ប្រសិទ្ធភាពចាប់ពី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

²⁶ [https://www.acledabank.com.kh/kh/khm/ps_desavingacc?t=p\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_desavingacc?t=p(24-06-24))

រយៈពេល	រៀល		ដុល្លារអាមេរិក		បាត
	បញ្ចូរ/ម៉ាស៊ីន *	ម៉ូបាល/អ៊ីនធឺណែត **	បញ្ចូរ/ម៉ាស៊ីន *	ម៉ូបាល/អ៊ីនធឺណែត **	បញ្ចូរ/ម៉ាស៊ីន/អ៊ីនធឺណែត *
១ខែ	២,៣០%	២,៤០%	១,៥៥%	១,៦៥%	០,០០%
២ខែ	២,៧០%	៣,១៥%	១,៧៥%	១,៩៥%	០,០០%
៣ខែ	៤,០៥%	៤,១៥%	២,៣០%	២,៥០%	០,៥០%
៤ខែ	៤,១៥%	៤,៥០%	២,៥០%	៣,០០%	០,៥០%
៥ខែ	៤,៥០%	៥,០៥%	២,៧៥%	៣,៤០%	០,៥០%
៦ខែ	៥,៥៥%	៥,៦០%	៣,៨០%	៣,៩០%	១,០០%
៧ខែ	៥,៦៥%	៥,៧៥%	៣,៩០%	៤,០០%	១,០០%
៨ខែ	៥,៧៥%	៥,៨៥%	៤,០០%	៤,១៥%	១,០០%
៩ខែ	៦,០០%	៦,២៥%	៤,២០%	៤,៣០%	១,០០%
១០ខែ	៦,១៥%	៦,៤០%	៤,៣០%	៤,៤៥%	១,០០%
១១ខែ	៦,២៥%	៦,៥៥%	៤,៤០%	៤,៦០%	១,០០%
១២ខែ	៦,៨០%	៦,៩០%	៥,៤០%	៥,៥៥%	២,០០%
១៨ខែ	៧,០០%	៧,១០%	៥,៥០%	៥,៦០%	២,០០%
២៤ខែ	៧,២៥%	៧,៣០%	៥,៦០%	៥,៧០%	៣,០០%

ចំណូលខ្ពស់

ប្រាក់បញ្ញើមានកាលកំណត់ ចំណូលខ្ពស់ទទួលបានការប្រាក់បានជារៀងរាល់ខែ និងប្រាក់ដើម អាចដកបាននៅពេលបញ្ចប់កិច្ចសន្យា

អត្រាការប្រាក់ក្នុងមួយឆ្នាំ

រយៈពេល	រៀល		ដុល្លារអាមេរិក		បាត
	បញ្ចូរ/ម៉ាស៊ីន *	ម៉ូបាល/អ៊ីនធឺណែត **	បញ្ចូរ/ម៉ាស៊ីន *	ម៉ូបាល/អ៊ីនធឺណែត **	បញ្ចូរ/ម៉ាស៊ីន/អ៊ីនធឺណែត *
១ខែ	២,៣០%	២,៤០%	១,៥០%	១,៦០%	០,០០%
២ខែ	២,៤០%	២,៥០%	១,៦៥%	១,៧០%	០,០០%

៣ខែ	៣,៥៥%	៣,៦៥%	២,០០%	២,១៥%	០,២៥%
៤ខែ	៤,០០%	៤,៣៥%	២,១០%	២,២៥%	០,២៥%
៥ខែ	៤,៣៥%	៤,៤០%	២,២០%	២,៥០%	០,២៥%
៦ខែ	៥,០៥%	៥,១៥%	៣,៥៥%	៣,៦៥%	០,៧៥%
៧ខែ	៥,១៥%	៥,៣០%	៣,៦៥%	៣,៧៥%	០,៧៥%
៨ខែ	៥,៣០%	៥,៤០%	៣,៧៥%	៣,៨៥%	០,៧៥%
៩ខែ	៥,៧៥%	៥,៨៥%	៣,៨៥%	៤,០០%	០,៧៥%
១០ខែ	៥,៨៥%	៥,៩៥%	៣,៩៥%	៤,១០%	០,៧៥%
១១ខែ	៥,៩៥%	៦,០៥%	៤,០៥%	៤,២០%	០,៧៥%
១២ខែ	៦,៧៥%	៦,៨០%	៥,០០%	៥,២០%	១,៧៥%
១៨ខែ	៦,៨០%	៦,៨៥%	៥,១៥%	៥,៣៥%	១,៧៥%
២៤ខែ	៦,៨៥%	៦,៩០%	៥,៤៥%	៥,៥៥%	២,៧៥%

ប្រសិទ្ធភាពចាប់ពី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

ប្រាក់បញ្ញើមានកាលកំណត់ រយៈពេលវែង

ទទួលបានការប្រាក់បានជារៀងរាល់បីខែម្តង និងប្រាក់ដើម អាចដកបាននៅពេលបញ្ចប់កិច្ចសន្យា។

អត្រាការប្រាក់ក្នុងមួយឆ្នាំ

ប្រសិទ្ធភាពចាប់ពី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣

រយៈពេល	រៀល		ដុល្លារអាមេរិក		បាត
	បញ្ចូរ/ម៉ាស៊ីន*	ម៉ូបាល/អ៊ីនធឺណិត**	បញ្ចូរ/ម៉ាស៊ីន*	ម៉ូបាល/អ៊ីនធឺណិត**	បញ្ចូរ/ម៉ាស៊ីន/អ៊ីនធឺណិត*
៣ខែ	៧,៣៥%	៧,៤៥%	៥,៧០%	៥,៨០%	៣,២៥%
៤ខែ	៧,៤៥%	៧,៥៥%	៦,០០%	៦,១០%	៣,៧៥%
៦ខែ	៧,៥៥%	៧,៦៥%	៦,១៥%	៦,២៥%	៤,២៥%
៧២ - ១៨០ខែ	៧,៦៥%	៧,៧៥%	៦,២៥%	៦,៣៥%	៤,៣០% ²⁷

យ. គណនីព្រះសង្ឃ និងគណនីមូលនិធិវត្ត(Monk Account And Pagoda Fund Account)

²⁷ [https://www.acledabank.com.kh/kh/khm/ps_defixeddeposit?t=p\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_defixeddeposit?t=p(24-06-24))

- ងាយស្រួលក្នុងការទុកដាក់សាច់ប្រាក់ មូលនិធិ និងបច្ច័យផ្សេងៗ ក្នុងទីកន្លែងដែលមានសុវត្ថិភាព ហើយអាចដកយកទៅប្រើប្រាស់តាមតម្រូវការ បានគ្រប់ពេលវេលា ។
- មានសុវត្ថិភាព និងតម្លាភាពក្នុងការគ្រប់គ្រងចរន្តសាច់ប្រាក់ នៅធនាគារ អេស៊ីលីដា ក៏អិលស៊ី និងប្រើប្រាស់សាច់ប្រាក់ជាមួយភាគីផ្សេងទៀត ។
- ទទួលជំនួយសប្បុរស មូលនិធិសម្រាប់កសាង ឬបច្ច័យផ្សេងៗ ដែលផ្ទេរចូលគណនីតាមរយៈសេវា អេស៊ីលីដាម៉ូបាល សេវាអេស៊ីលីដាអ៊ីនធើណែត និងសេវាអេស៊ីលីដាអ៊ីឌីឌីឌី បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ទូទាំងពិភពលោក ពីពុទ្ធបរិស័ទ និងសាធារណជនទូទៅ ទាំងជនជាតិខ្មែរ និងបរទេស ។
- ទទួលបានចំណូលពីការប្រាក់ តាមអត្រាការប្រាក់ខ្ពស់ ។
- ទប់ស្កាត់ហានិភ័យផ្សេងៗ ។
- បង្កើនទំនុកចិត្ត និងសង្គ្រោះថ្លាពីពុទ្ធបរិស័ទ ²⁸។

ង. គណនីអនាគតកុមារ(Future Kid Account)

- មានសុវត្ថិភាព និងតម្លាភាពក្នុងការគ្រប់គ្រងសាច់ប្រាក់នៅធនាគារ អេស៊ីលីដា ក៏អិលស៊ី ។
- ផ្តល់ឱកាសឱ្យកុមារស្វែងយល់ពីអត្ថប្រយោជន៍នៃការសន្សំប្រាក់ និងបង្រៀនកុមារឱ្យមានចំណេះដឹងមូលដ្ឋានក្នុងការទូទាត់តាមរយៈប្រព័ន្ធធនាគារ តាំងពីកុមារភាព ។
- ទទួលបានចំណូលខ្ពស់ពីការប្រាក់ ²⁹។

²⁸ [https://www.acledabank.com.kh/kh/khm/ps_depagodaacc?t=p\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_depagodaacc?t=p(24-06-24))

²⁹ [https://www.acledabank.com.kh/kh/khm/ps_dekid_account?t=p\(24-06-24\)](https://www.acledabank.com.kh/kh/khm/ps_dekid_account?t=p(24-06-24))

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

បន្ទាប់ពីបានសិក្សាស្រាវជ្រាវ នៅធនាគារអេស៊ីលីដា ក៏អិលស៊ី សាខាកណ្តាល លើប្រធានបទអត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើ រួចមកក្រុមនាងខ្ញុំបានសង្កេតឃើញថា នីតិវិធីនៃការទទួលប្រាក់បញ្ញើ របស់ធនាគារ អេស៊ីលីដា ក៏អិលស៊ី គឺទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែនៅមានចំណុចខ្វះខាតនៅចំណុចណាមួយដោយ ជៀសមិនរួច។

ហេតុនេះបន្ទាប់ពីក្រុមនាងខ្ញុំបានសិក្សារួចមក យើងអាចមើលឃើញចំណុចខ្លាំង និងចំណុចខ្សោយពីអត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើរបស់ធនាគារអេស៊ីលីដា ក៏អិលស៊ី សាខាកណ្តាល ដូចខាងក្រោម៖

៤.១ ការវិភាគលើចំណុចខ្លាំង

ចំណុចខ្លាំងរបស់ធនាគារ អេស៊ីលីដា ក៏អិលស៊ី មានដូចជា៖

- ធនាគារអេស៊ីលីដាមានសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងទទួលប្រាក់បញ្ញើដើម្បីឱ្យអតិថិជនមានទំនុកចិត្តខ្ពស់។
- ភាពខ្លាំងខាងហិរញ្ញវត្ថុ ដែលបង្កឱ្យអតិថិជនមានទំនុកចិត្តខ្ពស់ និងបំពេញតម្រូវការអតិថិជនព្រោះថាធនាគារមានប្រាក់តម្កល់ច្រើនសម្រាប់ផ្តល់ជូនអតិថិជន និងបំពេញតម្រូវការអតិថិជនដូចជាទទួលប្រាក់បញ្ញើ និងសេវាផ្ទេរប្រាក់ ផ្សេងៗទៀត ។
- ធនាគារអេស៊ីលីដាផ្តល់ភាពងាយស្រួលដល់អតិថិជនអាចដក ដាក់ជាសាច់ប្រាក់ឬជាមូលប្បទាន បត្រប្រាក់ផ្សេងៗទៀតបាន។
- ការគ្រប់គ្រងប្រតិបត្តិការ សេវាប្រាក់បញ្ញើបានល្អច្បាស់លាស់ និងត្រឹមត្រូវ។ ដោយសារតែបុគ្គលិកទាំងអស់របស់ធនាគារទទួលបានបណ្តុះបណ្តាលពីមេដឹកនាំបានល្អ និងសិក្សាអំពីគោលការណ៍នូវការគ្រប់គ្រងសេវាបញ្ញើ បានយ៉ាងល្អិតល្អន់បំផុត។
- ធនាគារអេស៊ីលីដារីកចម្រើនមកជាមួយនឹងប្រាក់បញ្ញើ និងអតិថិជន ព្រោះធនាគារនេះមានអ្នកគ្រប់គ្រងមានគំនិតច្នៃប្រឌិតខ្ពស់មានភាពទាន់សម័យ ជាពិសេសគឺបំពេញនូវតម្រូវការអតិថិជនបានទាន់ពេលវេលា។

៤.២ ការវិភាគលើចំណុចខ្សោយ

ចំណុចខ្សោយរបស់ធនាគារ អេស៊ីលីដា គឺអិលស៊ីមានដូចជា៖

- អត្រាការប្រាក់បញ្ញើនូវបញ្ញើនូវមានកម្រិតទាបដូចនេះធនាគារគួរតែបង្កើនអត្រាការប្រាក់ឱ្យបានខ្ពស់ ព្រោះថានៅប្រទេសកម្ពុជាសព្វថ្ងៃមានធនាគារជាច្រើន ដែលផ្តល់អត្រាការប្រាក់ខ្ពស់ នេះជាកត្តា មួយដែលនាំឱ្យអតិថិជនងាកទៅរកស្ថាប័នផ្សេងៗ។
- ប្រតិបត្តិការសេវាកម្មទាំងអស់មិនទាន់មានប្រសិទ្ធភាពទូលំទូលាយ ដោយសារតែធនាគារនេះនូវខ្វះ ខាតប្រព័ន្ធគ្រប់គ្រង និងការបែងចែកផែនការណ៍ឱ្យបានច្បាស់លាស់ទើបធ្វើឱ្យប្រតិបត្តិការសេវាកម្ម នេះមិនទាន់មានប្រសិទ្ធភាព។
- មានការពិបាកចំពោះអតិថិជន នៅក្នុងការយកប្រាក់ទៅធ្វើដល់ទីកន្លែងការិយាល័យធនាគារ អេស៊ីលីដា ព្រោះថា អតិថិជនមួយចំនួនខ្វះខាតនូវមធ្យោបាយធ្វើដំណើរ ម្យ៉ាងវិញទៀតសម្រាប់អ្នករក ស៊ីលក់ដូរ វិញ ពេលខ្លះពួកគាត់គ្មានពេលពេលគ្រប់គ្រាន់ក្នុងការយកប្រាក់ទៅធ្វើដល់ទីកន្លែងនោះឡើយ។

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន៖

សរុបសេចក្តីមក បន្ទាប់ពីបានចុះសិក្សាស្រាវជ្រាវនៅធនាគារអេស៊ីលីដា ភីអិលស៊ី សាខាកណ្តាល បានបង្ហាញឱ្យឃើញច្បាស់ថា ការដាក់ប្រាក់បញ្ញើរបស់ធនាគារអេស៊ីលីដា ភីអិលស៊ីពិតជាមានប្រសិទ្ធភាព និងភាពប្រកដប្រជាត្រឹមត្រូវតាមច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាពិតប្រាកដមែន។ដោយសារការរីកចម្រើនឥតឈប់ឈរ សាខាត្រូវបានពង្រីកដល់ខេត្តក្រុង និងនៅក្រៅប្រទេសមាននិរត្តភាពលើគ្រប់វិស័យ (បច្ចេកទេស ការគ្រប់គ្រង អង្គភាព ហិរញ្ញវត្ថុ) មានកេរ្ត៍ឈ្មោះល្អពីចំណោមម្ចាស់មូលនិធិ និងរាជ រដ្ឋាភិបាល ហើយបានឆ្លើយតបទៅនឹងតម្រូវការលើទីផ្សារហិរញ្ញវត្ថុ និងដោយមានការគាំទ្រពីអង្គការអន្តរជាតិធំៗ ដូចជា UNDP, IFC, MPDF និងពីរដ្ឋាភិបាល ដែលមានគោលដៅ ធនាគារអេស៊ីលីដា ភីអិលស៊ី គឺត្រូវផ្តល់ផលិតផល និងសេវាកម្មល្អបំផុត និងមានសុវត្ថិភាពតាមរយៈ សាខានិងបណ្តាញជាច្រើនរបស់ធនាគារជូនដល់អតិថិជន គ្រប់ស្រទាប់ដោយប្រមូលប្រមូលតាមតម្រូវការរបស់អតិថិជននិងត្រៀមលក្ខណៈរួចជាស្រេចដើម្បីឆ្លើយតបទៅតាមតម្រូវការ ទាំងនោះឱ្យបានរហ័សទាន់ចិត្តនូវបណ្តាប្រតិបត្តិការហិរញ្ញវត្ថុដ៏រឹងមាំ និងជាក់លាក់ រក្សាបាននូវបរិយាកាសការងារខ្ពស់ដែលអាចទាក់ទាញថែរក្សានិងអភិវឌ្ឍន៍កម្មករនិយោជិក ធន្នៈការងារខ្ពស់ដែលបានចូលរួមចំណែកក្នុងការកសាងឱ្យធនាគារទទួលបានជោគជ័យ និងការគិតគូរដល់សហគមន៍ និងបរិស្ថានផងដែរ ។

នៅក្នុងប្រតិបត្តិការផ្តល់ប្រាក់បញ្ញើ ធនាគារអេស៊ីលីដា ភីអិលស៊ី បានខិតខំប្រើអស់នូវគោលនយោបាយ និងយុទ្ធសាស្ត្រដែលប្រកបដោយប្រសិទ្ធភាពនិងគំនិតកែច្នៃខ្ពស់ ជាធនាគារមានបុគ្គលិកបម្រើសេវាប្រកបដោយជំនាញ ចំណេះដឹងខ្ពស់ ថ្លៃថ្នូរ សុភាពរាបសារ មេទម្យ មានក្រមសីលធម៌ល្អ។

៥.២ ការផ្តល់អនុសាសន៍៖


ឆ្លងតាមការស្រាវជ្រាវ អំពីសេវាកម្មបញ្ញើ របស់ធនាគារអេស៊ីលីដា ភីអិលស៊ី បានបង្ហាញឱ្យឃើញពីចំណុចល្អជាច្រើន នៅក្នុងធនាគារក៏មានចំណុចខ្វះខាតខ្លះៗ ដែលខ្ញុំសូមលើកយកមកបង្ហាញដើម្បីជាក់ស្តែងក្នុងការបង្កើនគុណភាព ផលិតផលសេវាប្រាក់បញ្ញើរបស់ ធនាគារអេស៊ីលីដា ភីអិលស៊ី ឱ្យកាន់តែមានភាពជោគជ័យមួយផ្នែកទៀតក្នុងប្រតិបត្តិការរបស់ខ្លួនរួមមាន៖

- ធនាគារគួរផ្តល់អត្រាការប្រាក់ឱ្យនៅកម្រិតមួយខ្ពស់តាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីបង្កើននូវអតិថិជនឱ្យកាន់តែច្រើន។ ព្រោះថាអតិថិជនភាគច្រើនមានជីវភាពធូរធារមានចំណូលច្រើនហេតុនេះហើយទើបចង់ឱ្យធនាគារផ្តល់នូវអត្រាការប្រាក់ខ្ពស់ដើម្បីជំរុញទឹកចិត្តដល់អតិថិជនបានមួយកម្រិតទៀត
- បង្កើតការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងអំពីសេវាប្រាក់បញ្ញើឱ្យបានច្បាស់ ព្រោះប្រជាពលរដ្ឋមួយចំនួនពុំទាន់យល់ច្បាស់ពីប្រាក់បញ្ញើនៅឡើយទេ។ ដោយសារតែប្រជាពលរដ្ឋមួយចំនួនរស់នៅតំបន់ដែលគ្មានការអភិវឌ្ឍន៍ ហើយមិនសូវមានការសួរនាំច្បាស់ពីសេវាប្រាក់បញ្ញើទើបមិនមានការយល់ដឹងអំពីការផ្សព្វផ្សាយសេវាប្រាក់បញ្ញើរបស់ធនាគារ។

ឯកសារយោង

- <https://www.google.com/search> (03-16-24)
- <https://m.facebook.com/Khemsarithedu/posts> (03-16-24)
- [file:///C:/Users/DELL/Downloads/Telegram%20Desktop/other23%20\(32\).pdf](file:///C:/Users/DELL/Downloads/Telegram%20Desktop/other23%20(32).pdf) (03-16-24)
- <https://economictimes.indiatimes.com/definition/commercial-bank> (03-16-24)
- <https://km.delachieve.com> (03-16-24)
- [General knowledge and Entertainment: ធនាគារពាណិជ្ជ \(allkhmerinone.blogspot.com\)](http://allkhmerinone.blogspot.com) (06-23-24)
- យកចេញពីសារណាជំនាន់ 19 ទំព័រ 5-6
- https://www.acledabank.com.kh/kh/khm/ff_history (03-03-24)
- https://www.acledabank.com.kh/kh/khm/ff_vision_mission (12.03.2024)
- https://www.acledabank.com.kh/kh/khm/cu_weblink (12.03.2024)
- https://www.acledabank.com.kh/kh/khm/cu_weblink (12.03.2024)
- https://www.acledabank.com.kh/kh/khm/cu_weblink (12.03.2024)
- https://www.acledabank.com.kh/kh/khm/cu_weblink (12.03.2024)
- https://www.acledabank.com.kh/kh/khm/cu_weblink (12.03.2024)
- សេវាបញ្ជី-សន្សំ ([acledabank.com.kh](https://www.acledabank.com.kh))(24-06-2024)
- https://www.acledabank.com.kh/kh/khm/ps_desavingacc?t=b (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_dedemandacc?t=b (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_defixeddeposit?t=b (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_depagodaacc?t=b (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_depagodaacc?t=b (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_desavingacc?t=p (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_dedemandacc?t=p (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_defixeddeposit?t=p (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_depagodaacc?t=p (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_dekid_account?t=p (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_dekid_account?t=p (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_defixeddeposit?t=b (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_desavingacc?t=p (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_defixeddeposit?t=p (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_depagodaacc?t=p (24-06-24)
- https://www.acledabank.com.kh/kh/khm/ps_dekid_account?t=p (24-06-24)

ឧបសម្ព័ន្ធ



សូមបំពេញបែបបទតាមការណែនាំ និងធុរកិច្ចរបស់លោក
Please fill in this application properly.

☐ បើកប្រើប្រាស់/Opening ☐ បញ្ចប់/Early redemption ☐ បន្ត/Rollover ☐ មិនបន្ត/Stop Rollover

ឈ្មោះគណនី: លេខគណនីប្រភព:

ប្រភេទគណនី: ☐ គណនីមានកាលកំណត់ចំណូលខ្ពស់
Account type: ☐ High Income Fixed Deposit ☐ គណនីមានកាលកំណត់កំណើនខ្ពស់
High Growth Fixed Deposit ☐ គណនីមានកាលកំណត់រយៈពេលវែង
Long Term Fixed Deposit

ប្រភេទរូបិយប័ណ្ណ: ☐ ប្រាក់រៀល ☐ ប្រាក់ដុល្លារ ☐ ប្រាក់បាត ☐ ផ្សេងៗ:

ចំនួនទឹកប្រាក់បញ្ញើ: រយៈពេលដាក់ប្រាក់បញ្ញើ: ខែ ឆ្នាំ

លេខកិច្ចសន្យា: ថ្ងៃប្រសិទ្ធភាព:


បន្តប្រាក់ដើម និងការប្រាក់ ☐ បន្តតែប្រាក់ដើម ☐ មិនបន្ត ☐
Automatic Rollover? Principal and interest Principal only No Rollover
(បន្តរយៈពេលប៉ុន្មានដង?/How many terms?:)

មូលហេតុសុំបញ្ចប់ ឬមិនបន្ត ឬបន្តវិញ្ញាបនបត្រប្រាក់បញ្ញើ: /Reason for Closing or Stop Rollover or Rollover Certificate of Deposit:

ការចុះហត្ថលេខា ឬផ្ដិតមេដៃលើទម្រង់នេះគឺមានន័យថា ខ្ញុំ/យើងបានអាន យល់ច្បាស់ និងយល់ព្រមទទួលខុសត្រូវពេញលេញ លើព័ត៌មានដែលបានផ្តល់ឲ្យគ្រានោះ។
By signing or thumbprint this application form, I/We have read, understood and agreed with all of the terms and conditions on the reverse of this form. I/We take full responsibilities for the information provided.

ហត្ថលេខា ឬស្នាមមេដៃអតិថិជន កាលបរិច្ឆេទ:

VAT No.: L001-100047149 MKD_06052021_V-15 Form: 50-101



ក្រសួងអប់រំយុវជន និងកីឡា
MINISTRY OF EDUCATION YOUTH AND SPORTS
វិទ្យាស្ថាន វ៉ាន់ដា
VANDA INSTITUTE

ការណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ
ជំនាញ គណនេយ្យ



ប្រធានបទ៖ នីតិវិធីនៃការទទួល និងគ្រប់គ្រងប្រាក់បញ្ញើរបស់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត

TOPIC: CASH PROCEDURE AND MANAGEMENT FOR DEPOSIT
OF AMRET MICROFINANCE INTITUTION

រៀបរៀងដោយនិស្សិត៖	១-និស្សិត ធីត ប័ន្ទធារី	B19/905
	២-និស្សិត ព្រំ សៅយុត	B19/2873
	៣-និស្សិត ភាព យុតិញ	B19/2492
	៤-និស្សិត នួន ភៅអ៊ុច	B19/1782
	៥-និស្សិត សំណាង ស្រីនួន	B19/1194

VIA .013.228

ជ័យ ប័ន្ទធារី

Library/2022

សាស្ត្រាចារ្យបណ្ឌិត៖

លោក សៀង សុផា

រាជធានីភ្នំពេញ - ឆ្នាំ២០២២

PHNOM PENH-2022